



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧

លេខ ២៩៤៨សហវ.ក

ប្រកាស
ស្តីពី

ការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាចរិកាទូទៅរបស់រដ្ឋ

នៃសេដ្ឋកិច្ច រដ្ឋប្រតិបត្តិក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ . ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានាទូទៅលើការជាប្រក្រតីនៃស្ថាប័នជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ . ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ . ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ . ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ០១/នស/៩៣ . ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ ដែលត្រូវបានកែប្រែដោយច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ១៩៩៥ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ១០/នស/៩៤ . ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៩៤ និង ត្រូវបានកែប្រែដោយច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ២០០០ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២៩៩/១៥ . ចុះថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ត្រូវបានកែប្រែដោយច្បាប់ស្តីពីសោធនកម្មមាត្រា ២៦ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/១២០២/០២០ . ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០២ និង ត្រូវបានកែប្រែដោយច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៥ . ចុះថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០០៦
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣៥ . ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ២០០៨
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក . ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក . ចុះថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០០៤ ស្តីពីការបំពេញបន្ថែម និងកែសម្រួលនាយកដ្ឋានមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- តាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សំរេច

ប្រការ ១ : ត្រូវបានដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាវិកាទូទៅរបស់រដ្ឋ ដែលចែកជាចំណាត់ថ្នាក់ចំណូល និងចំណាត់ថ្នាក់ចំណាយ និងត្រូវបានបែងចែកជា ក្រុម ប្រភេទ ជំពូក គណនី និងអនុគណនី ដូចមានចែងក្នុងឧបសម្ព័ន្ធទី ១ និង ឧបសម្ព័ន្ធទី ២ ភ្ជាប់ជាមួយនឹងប្រកាសនេះ ។

ប្រការ ២ : ប្រកាសលេខ ១៤០១ សហវ-ប្រក . ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៦ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាវិកាទូទៅរបស់រដ្ឋ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៣ : ប្រកាសនេះចូលជាធរមាន ចាប់ពីថ្ងៃ ០១ ខែ មករា ឆ្នាំ ២០០៨ តទៅ ។ ✓

នេសះដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



គាត ឈន់

ចំណេញ

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
“ដើម្បីជ្រាបជាព័ត៌មាន”
- រាជកិច្ច
“ដើម្បីផ្សព្វផ្សាយ”
- គ្រប់ក្រសួង-រដ្ឋលេខាធិការដ្ឋាន
- គ្រប់ខេត្ត ក្រុង
“ដើម្បីអនុវត្ត”
- កាលប្បវត្តិ-ឯកសារ

ဒွိပနဗ္ဗိန္ဒ ၁

មាតិកាចំណូលថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	សេចក្តីពន្យល់ពីភាពសំខាន់
		សរុបប្រចាំឆ្នាំ (ក+ខ)
		ក.សរុបប្រចាំឆ្នាំ (ក្រុមទី១+ក្រុមទី២)
		ក្រុមទី១: ចំណូលពិត (ប្រភេទទី១+ប្រភេទទី២)
		ប្រភេទទី១: ចំណូលសារពើពន្ធ
70		ចំណូលសារពើពន្ធក្នុងប្រទេស
700		ពន្ធលើផលទុន ប្រាក់ចំណេញ និងកំរៃទុន (រូបវន្តបុគ្គល)
7001		ពន្ធលើប្រាក់បៀវត្ស
7002		ពន្ធលើផលទុននៃដីធ្លីដូរសំបែង
7003		ពន្ធលើផលចំណេញពីការលក់អចលនទ្រព្យ
701		ពន្ធលើផលទុន ប្រាក់ចំណេញ និងកំរៃទុន (នីតិបុគ្គល)
7011		ពន្ធលើប្រាក់ចំណេញរបស់សហគ្រាសសាធារណៈ
7012		ពន្ធលើប្រាក់ចំណេញសហគ្រាសឯកជន
7013		ពន្ធលើផលទុននៃដីធ្លីដូរសំបែង
7014		ពន្ធលើផលចំណេញពីការលក់អចលនទ្រព្យ
702		ពន្ធទូទៅលើទ្រព្យសម្បត្តិ និងសេវា
7021		ពន្ធទូទៅលើផលបរិយាប័ន្ន (សហគ្រាសសាធារណៈ)
7022		ពន្ធទូទៅលើផលបរិយាប័ន្ន (សហគ្រាសឯកជន)
7023		ពន្ធទូទៅលើផលបរិយាប័ន្ន (សហគ្រាសសាធារណៈ)

ឧបសម្ព័ន្ធ ១

មាតិកាចំណូលថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
		7024	អាករលើតំលៃបន្ថែម-របបដៃក្នុង (សហគ្រាសឯកជន)	ចំណូលបានមកពីការបង់អាករបន្ថែមលើតំលៃទំនិញ ឬសេវាកម្មផ្សេងៗដោយសហគ្រាសឯកជន ដែលជំលិកទំនិញ ឬចែកចាយទំនិញ និង សេវាកម្មទាំងនោះ នៅក្នុងប្រទេស
		7025	អាករលើតំលៃបន្ថែម-របបនាំចូល (សហគ្រាសប្រេងឥន្ធនៈ)	ចំណូលបានមកពីការបង់អាករបន្ថែមលើតំលៃប្រេងឥន្ធនៈដែលនាំចូល
		7026	អាករលើតំលៃបន្ថែម-របបនាំចូល (សហគ្រាសផ្សេងៗទៀត)	ចំណូលបានមកពីការបង់អាករបន្ថែមលើតំលៃទំនិញ ឬសេវាកម្មផ្សេងៗ ក្រៅពីប្រេងឥន្ធនៈដែលនាំចូល
		703	ពន្ធលើទ្រព្យសម្បត្តិបានកំណត់	ចំណូលទទួលបានពីការបង់អាករលើទំនិញមួយចំនួនដែលបានកំណត់ទាំងរបបដៃក្នុង និង របបនាំចូល ។ អាករលើសេវានេះអាចត្រូវបានប្រមូលតាមកម្រិតណាមួយនៃជំលិកកម្ម ឬ ការចែកចាយ និងត្រូវបានគណនាតាមរយៈតំលៃ ទំហំ កំលាំង ឬ តុលាការតែមួយគត់ ដូចជា ពន្ធលើស្ករ លើថ្នាំជក់ លើស្រា លើប្រេងឥន្ធនៈ អាករលើអគ្គិសនី ឬ ហ្គាស.....
		7031	អាករលើសេវាលើទំនិញមួយចំនួន-របបដៃក្នុង	ចំណូលបានមកពីការបង់អាករលើសេវាលើទំនិញ ដែលជំលិក ឬចែកចាយនៅក្នុងប្រទេស
		7032	អាករលើសេវាលើទំនិញមួយចំនួន-របបនាំចូល (សហគ្រាសប្រេងឥន្ធនៈ)	ចំណូលបានមកពីការបង់អាករលើសេវាលើប្រេងឥន្ធនៈ ដែលនាំចូល
		7033	អាករលើសេវាលើទំនិញមួយចំនួន-របបនាំចូល (សហគ្រាសផ្សេងៗទៀត)	ចំណូលបានមកពីការបង់អាករលើសេវាលើទំនិញផ្សេងៗទៀតក្រៅពីប្រេងឥន្ធនៈដែលនាំចូល ដូចជាអាករលើការនាំចូលស្រា បរិ.....
		704	អាករលើសេវាដែលបានកំណត់	ចំណូលទទួលបានពីការបង់អាករលើសេវាដែលបានកំណត់ដូចជា អាករលើកាស៊ីណូ អាករលើភ្នាក់ងារ អាករលើស្បៀងភ្នាល់ផ្សេងៗ អាករលើអាកាសយានដ្ឋាន..... ។ អាករនេះត្រូវបានគណនា លើលាភការនៃសេវាពិសេស និង អាករលើស្បៀងច្រើនស្បៀង និង ការទទួលបានពីកាស៊ីណូ
		7041	អាករលើកាស៊ីណូ	ចំណូលបានមកពីការបង់អាករលើកាស៊ីណូ
		7042	អាករលើភ្នាក់ងារ	ចំណូលបានមកពីការបង់អាករលើភ្នាក់ងារ
		7043	អាករលើស្បៀងភ្នាល់ផ្សេងៗ	ចំណូលបានមកពីការបង់អាករលើស្បៀងភ្នាល់ផ្សេងៗ ដូចជាការភ្នាល់បាល់.....
		7044	អាករលើអាកាសយានដ្ឋាន	ចំណូលបានមកពីការបង់អាករលើអាកាសយានដ្ឋាន
		7048	អាករលើសេវាលើសេវាមួយចំនួនផ្សេងៗទៀត	ចំណូលបានមកពីការបង់អាករលើសេវាមួយចំនួនផ្សេងៗទៀតក្រៅពីអនុគណនី ៧០៤១, ៧០៤២, ៧០៤៣, និង ៧០៤៤
		705	អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិ ឬ ការអនុវត្តសកម្មភាព	ចំណូលទទួលបានពីការបង់អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិ ឬ ការអនុវត្តសកម្មភាព ដូចជា ចំណូលទទួលបានពីការផ្តល់អាជ្ញាប័ណ្ណនាំចេញ និង អាជ្ញាប័ណ្ណចេញដំណើរកម្ម ភ្នំស្រុក
		7051	ចំណូលពីអាជ្ញាប័ណ្ណនាំចេញ	ចំណូលបានមកពីការផ្តល់អាជ្ញាប័ណ្ណនាំចេញគ្រប់បែបយ៉ាង

ឧបសម្ព័ន្ធ ១

មាតិកាចំណូលថវិកាចូលរំលស់រដ្ឋ

(តាមវិធានប្រកាសលេខ ១៤៨ ស.រក. ប្រក. ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ល.រ	ល.រ គណនី បណ្តោះអាសន្ន	បរិយាយ	លេខគណនីតាមមាតិកាថវិកា
	7052	ចំណូលពីអាជ្ញាបណ្ណក្នុងប្រជុក	ចំណូលបានមកពីការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មក្នុងប្រជុក ដូចជា អាជ្ញាបណ្ណធ្វើអាជីវកម្មពី អាជ្ញាបណ្ណកម្មសិប អាជ្ញាបណ្ណឆ្នោត អាជ្ញាបណ្ណចូលរំលស់.....។ អនុគណនីនៃកត់ត្រាជម្រើស ត្រូវបានបែងចែកជាប្រភេទប្រើប្រាស់ដែលជាអ្នកប្រើ វិនិយោគដោយខ្លួនឯង ។
	706	ចំណូលសារពើពន្ធផ្សេងៗទៀត	ចំណូលទទួលបានពីការបង់ពន្ធនៃប្រាក់ និង ចំណូលបានមកពីការលើកកម្ពស់សេវា និង កំហុសនៃការបង់ពន្ធ
	7081	ពន្ធនៃមធ្យម	ចំណូលបានមកពីការបង់ពន្ធនៃមធ្យមតាមកិច្ចបញ្ជាក់
	7082	ការដាក់ពន្ធនិង ទោសបញ្ញត្តិសារពើពន្ធ	ចំណូលបានមកពីការលើកកម្ពស់សេវា និង កំហុសនៃការបង់ពន្ធ
71		ចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស	កត់ត្រាចំណូលទទួលបានពីការបង់ពន្ធ និង អាគារ លើការនាំចូល និងការនាំចេញ
	710	ពន្ធ និងអាគារលើការនាំចូល	ចំណូលទទួលបានពីការបង់ពន្ធ និង អាគារលើការនាំចូល
	7101	ពន្ធលើការនាំចូល	ចំណូលទទួលបានពីការបង់ពន្ធលើការនាំចូលទំនិញផ្សេងៗលើកលែងតែការនាំចូល ប្រេងឆ្នួល៖
	7102	កំរៃយកមុនពីការងារតាមការនាំចូល	ចំណូលទទួលបានពីការយកកំរៃផ្សេងៗក្នុងការនាំចូល ដូចជា ការនាំចូលទំនិញសំរាប់គេ ក្នុងអាគារលក់ទំនិញចេញ ការនាំចូលទំនិញក្នុងកាត់ ការនាំចូលទំនិញដោយមិនបាន ឆ្លងយន្តការត្រួតពិនិត្យទំនិញមុនពេលផ្ទុក ការដឹកជញ្ជូនទំនិញក្នុងឃ្លាំង ឬទីលានហូស កាលកំណត់ និង កំរៃផ្សេងៗទៀតដែលពុំមែនជាពន្ធ ឬ អាគារ
		-កំរៃលើទំនិញនៃអាគារលក់ទំនិញចេញ	
		-កំរៃឆ្លងកាត់	
		-កំរៃផ្សេងៗលើការងារតាមការនាំចូល	
	7103	ពន្ធលើផលិតផលសេសសល់	ចំណូលទទួលបានពីការបង់ពន្ធលើការនាំចូលប្រេងឆ្នួល៖
	7104	អាគារបន្ថែមលើផលិតផលសេសសល់រាប់ថែទាំដូចផ្លូវ	ចំណូលទទួលបានពីការបង់អាគារបន្ថែមលើផលិតផលប្រេងឆ្នួល៖ ដូចជា ចំណូលនេះប្រើប្រាស់ សំរាប់ថែទាំដូចផ្លូវ
	7105	ផលនៃការលក់ផ្នែកគយ	ចំណូលទទួលបានពីការលក់ផលិតផលផ្សេងៗដែលភ្នាក់ងារតាមបែបអូសបានពីការនាំចូលខុសច្បាប់ ការកាត់ចេញ.....
	7106	ពិន័យផ្សេងៗលើការនាំចូល	ចំណូលទទួលបានពីការបង់ពិន័យផ្សេងៗលើការនាំចូល
711		ពន្ធ និង អាគារលើការនាំចេញ	ចំណូលទទួលបានពីការបង់ពន្ធ និង អាគារលើការនាំចេញ
	7111	អាគារលើការនាំចេញលើ	ចំណូលទទួលបានពីការបង់អាគារលើការនាំចេញលើគ្រប់ប្រភេទ
	7112	អាគារលើការនាំចេញកៅស៊ូ	ចំណូលទទួលបានពីការបង់អាគារលើការនាំចេញកៅស៊ូ
	7113	អាគារលើការនាំចេញផលិតផលសេសសល់	ចំណូលទទួលបានពីការបង់អាគារលើការនាំចេញផលិតផលសេសសល់
	7114	អាគារលើការនាំចេញផលិតផល និងកសិផលផ្សេងៗ	ចំណូលទទួលបានពីការបង់អាគារលើការនាំចេញផលិតផល និង កសិផលផ្សេងៗ ក្រៅពី លើ កៅស៊ូ និង ផលិតផលសេសសល់
	7115	កំរៃគ្រប់គ្រង និងទិដ្ឋភាពនាំចេញ	ចំណូលទទួលបានពីការផ្តល់ក្រសួង និង អាជ្ញាបណ្ណនាំចេញសំលៀកបំពាក់ស្បែកជើង.....
	7116	ពិន័យផ្សេងៗលើការនាំចេញ	ចំណូលទទួលបានពីការពិន័យផ្សេងៗលើការនាំចេញដែលមិនគោរពតាមបទដ្ឋាន

ហត្ថកាច់ឈូលថវិកានុទ្ទេរបេស័ដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

[illegible]

ឧបសម្ព័ន្ធ ១

មាតិកាចំណូលថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	លេខគណនី	មរិយា	សេចក្តីពន្យល់ពីមាតិកាថវិកា
73			ជួលទួលបានពីការលក់-ជួលទ្រព្យសម្បត្តិ និងសេវា	កត់ត្រាចំណូលទទួលបានពីការលក់ទ្រព្យសម្បត្តិពូជពោធិ៍សាត់ និង អាគារ ចំណូលទទួលបានពីការជួលទ្រព្យសម្បត្តិ និង ចំណូលទទួលបានពីការផ្តល់សេវា ដោយរដ្ឋ ។
	730		សហគ្រាសសាធារណៈ រដ្ឋបាល និងសេវាដំណើរការ (រកចំណេញ)	ចំណូលទទួលបានពីស្ថាប័នរដ្ឋ និង សហគ្រាសសាធារណៈក្នុងការផ្តល់សេវា និង ការផ្តល់សិទ្ធិ
		7301	ជួលទួលបានពីសហគមន៍កសិកម្ម	ចំណូលទទួលបានពីប្រតិបត្តិការនៃក្រុមហ៊ុនអាគារសាធារណៈកម្ពុជា និង សិទ្ធិនៃការហោះហើរឆ្លងកាត់លំហអាកាសកម្ពុជា
		7302	ជួលទួលបានពីសកម្មភាពភាពយន្ត	ចំណូលទទួលបានពីការអនុញ្ញាតដោយផ្ទាល់ខ្សែភាពយន្ត
		7303	ជួលទួលបានពីសកម្មភាពទេសចរណ៍	ចំណូលទទួលបានពីការលក់សំបុត្រទេសចរណ៍ប្រទេសកម្ពុជា ប្រទេសកម្ពុជា និង ប្រទេសកម្ពុជា
		7304	ជួលទួលបានពីសកម្មភាពវប្បធម៌	ចំណូលទទួលបានពីការលក់សំបុត្រទេសចរណ៍ប្រទេសកម្ពុជា ប្រទេសកម្ពុជា និង ប្រទេសកម្ពុជា
		7305	ជួលទួលបានពីប្រៃសណីយ៍ និងទូរគមនាគមន៍	ចំណូលទទួលបានពីការផ្តល់សេវាផ្នែកបណ្តាញសំបុត្រ ឬ កាត់ និង ការប្រើប្រាស់ សេវាទូរគមនាគមន៍
		7306	ជួលទួលបានពីទូរទស្សន៍	ចំណូលទទួលបានពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និង វីដេអូ
		7307	ជួលទួលបានពីសេវាផ្គត់ផ្គង់ទឹក	ចំណូលទទួលបានពីចំណែកតំណក់ការលក់ទឹកនៃសេវាផ្គត់ផ្គង់ទឹកសាធារណៈ បង់ដោយរដ្ឋាភិបាល និង ជួលពីសេវាផ្គត់ផ្គង់ទឹកផ្សេងទៀត
		7308	ជួលទួលបានពីផ្សេងៗទៀត	ចំណូលទទួលបានពីជួលទួលបានផ្សេងៗទៀតរបស់ស្ថាប័នរដ្ឋ និង សហគ្រាសសាធារណៈ ក្រៅពីអនុគណនី ៧ ខាងលើ ដូចជាចំណូល ២ ៥ លើផលិតផលស្រាបៀរ និង ចំណូល ពីពាណិជ្ជកម្ម ចំណូលពីសេវាសេវាទូរទស្សន៍ ចំណូលពីការលក់ផលិតផលកសិកម្ម មានៈស្រូវ ពោត សណ្តែក ពូជសត្វ កូនក្រដាស.....
731			រដ្ឋបាល និងសេវា (មិនរកចំណេញ)	ចំណូលទទួលបានពីការលក់ទ្រព្យសម្បត្តិ និងសេវា នៃរដ្ឋបាលសាធារណៈ និង សិទ្ធិរដ្ឋបាលផ្សេងទៀត
		7311	ការលក់សំភារៈបរិក្ខារ សំភារៈខូចខាត និងសំភារៈសិក្សា	ចំណូលទទួលបានពីការលក់សំភារៈបរិក្ខារចាស់ៗដូចជា : រថយន្ត ម៉ូតូ កុំព្យូទ័រ តុ ទូ.....
		7312	លក់ឯកសារ លក់ប័ណ្ណ និងលិខិតបោះពុម្ពផ្សេងៗ	ចំណូលទទួលបានពីការលក់សៀវភៅការងារ ការលក់ឯកសារផ្សេងៗ និង លក់ប័ណ្ណ របស់ក្រសួង និង គយ ចំណូលពីការចេញលិខិតបញ្ជាក់ពាក់ព័ន្ធបទល្មើសផ្សេងៗ ចំណូលពីការលក់ឯកសារដេញថ្លៃ.....
		7313	ជួលនៃការដឹកជញ្ជូនទំនិញ	ចំណូលទទួលបានពីការផ្តល់សេវាដឹកជញ្ជូនទំនិញដោយរដ្ឋ
		7314	ជួលនៃប្រតិបត្តិការអន្តរាគមន៍ដើម្បីថែទាំកិច្ចដំណើរការ	
		7315	កំរៃនៃការថែទាំ	ចំណូលទទួលបានពីការផ្តល់សេវាថែទាំ ដូចជា ចំណូល ១៥ បានពីការពិនិត្យ និង ព្យាបាលអ្នកជំងឺដោយមន្ទីរពេទ្យរដ្ឋ.....
		7316	ជួលបានពីការលក់ទ្រព្យសម្បត្តិកំចាត់ទឹកស្អាត	ចំណូលទទួលបានពីការលក់ទ្រព្យសម្បត្តិកំចាត់ទឹក និង សត្វពាហនៈ

ឧបសម្ព័ន្ធ ១

មាតិកាចំណូលថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
		7318	ផលពីរដ្ឋបាល និង សេវាផ្សេងៗទៀត	ចំណូលទទួលបានពីផលប្រែប្រួល និង សេវាផ្សេងៗទៀតត្រូវបានកំណត់ ០៦ ខាងលើ ដូចជា កំណែសម្រួលផ្ទៃក្នុងនៃការប្រើប្រាស់-គ្រប់ ដែលបង់ដោយ ក្រុមហ៊ុនមេការ.....
	732		ផលពីការគ្រប់គ្រងរដ្ឋបាល	ចំណូលទទួលបានពីស្ថាប័នរដ្ឋក្នុងការចេញលិខិតអនុញ្ញាតបើកបរ លិខិតឆ្លងដែន សេវាហើយយុត្តិធម៌ និង ចំណូលពីការចុះបញ្ជីគណៈបក្សនយោបាយ
0		7321	អាករស្ថានទូត (ចំណូលពីលិខិតឆ្លងដែន និងទិដ្ឋាការ)	ចំណូលទទួលបានពីការផ្តល់ទិដ្ឋាការ និង ការចេញលិខិតឆ្លងដែន
		7322	ផលពីការចុះបញ្ជីគណៈបក្សនយោបាយ	ចំណូលទទួលបានពីការចុះបញ្ជីគណៈបក្សនយោបាយ
		7323	ផលលើការបង្កើតសហគ្រាស	ចំណូលទទួលបានពីការចុះបញ្ជីធ្វើពាណិជ្ជកម្ម
		7324	ផលពីការបង់សិទ្ធិប្រឡង	ចំណូលទទួលបានពីការបង់សិទ្ធិប្រឡងសិស្សដើម្បីទទួលបានសិទ្ធិប្រឡង
		7325	ផលពីការលក់ស្លាកលេខ	ចំណូលទទួលបានពីសេវាផ្តល់ស្លាកលេខ
		7326	ចំណូលពីប្រដាប់កាំភ្លើង	ចំណូលទទួលបានពីការជំនុំជម្រះកាំភ្លើង
		7327	សេវាស៊ីវិល និងសេវាសំណង់	ចំណូលទទួលបានពីការចុះបញ្ជីក្បាលដី និងការចេញប្រាក់កាន់កាប់ដីធ្លី ជួសជុល និង ការអនុញ្ញាតអោយសាងសង់
		7328	ផលពីការត្រួតពិនិត្យគុណភាពជលិតផល និងការតោបទដ្ឋាន	ចំណូលទទួលបានពីការត្រួតពិនិត្យគុណភាពទំនិញ គុណភាពឱសថ កាសែត និង ភាយន្ត និង ការតោបទដ្ឋាន និង ចំណូលពីការពិនិត្យរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និង ការឃ្លាំមើលការអនុវត្តតំណែង.....
	733		ការជួសជុលសម្បត្តិអចល័ត	ចំណូលទទួលបានពីការជួសជុលសហគ្រាសសាធារណៈ ការជួសជុលសំភារៈ- មធ្យោបាយដឹក ជញ្ជូន ការជួសជុលទំនៀមទម្លាប់ក្រៅពីដីធ្លី និងការប្រើប្រាស់សេវាបង្កែរ ដោយម្ចាស់កសិដ្ឋាន
		7331	ការជួសជុលសហគ្រាសសាធារណៈនៅថ្នាក់រដ្ឋបាលកណ្តាល	ចំណូលទទួលបានពីការជួសជុលសហគ្រាសសាធារណៈនៅរដ្ឋបាលកណ្តាល
		7332	ការជួសជុលសហគ្រាសសាធារណៈនៅខេត្តក្រុង (មន្ទីរជំនាញ)	ចំណូលទទួលបានពីការជួសជុលសហគ្រាសសាធារណៈនៅតាមខេត្ត-ក្រុង
		7333	ការជួសជុលសំភារៈ និងមធ្យោបាយដឹកជញ្ជូន	ចំណូលទទួលបានពីការជួសជុលសំភារៈ និង មធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ
		7334	ការជួសជុលទំនៀមទម្លាប់ (អស្ថាប័ន)	ចំណូលទទួលបានពីការជួសជុលអគារ ដូចជា រោងកុន ឃ្លាំង រោងមហាស្រព រោងផ្សារ ..
		7335	ចំណូលពីការប្រើប្រាស់សេវាបង្កែរដោយម្ចាស់កសិដ្ឋាន	ចំណូលត្រូវបានបង្កើតដោយការប្រើប្រាស់សេវាដែលបានវិនិយោគដោយរដ្ឋ
74			ផលពីការដាក់ពន្ធនិងការដាក់ទណ្ឌកម្ម	កត់ត្រាចំណូលពីការពន្ធនិង ការដាក់ទណ្ឌកម្មដែលត្រូវបានកំណត់ទៅអោយរដ្ឋ ចំពោះបទល្មើស និងច្បាប់ ឬ បទបញ្ជារដ្ឋបាល ។ ការពន្ធនិងការដាក់ ទណ្ឌកម្មសារពើពន្ធ ដែលទាក់ទងនឹងពន្ធដារសេសសល់ត្រូវបានដាក់ចំណូលក្នុង ផ្នែកនេះ ប៉ុន្តែការដាក់ពន្ធនិង ការដាក់ទណ្ឌកម្មសារពើពន្ធផ្សេងៗទៀត ត្រូវបានកត់ត្រា ក្នុងចំណូលសារពើពន្ធផ្សេងៗទៀត ។
		741	ផលពីការដាក់ពន្ធនិងការដាក់ទណ្ឌកម្ម	ចំណូលទទួលបានពីការពន្ធនិងការដាក់ទណ្ឌកម្មអនុវត្តតាមកិច្ចសន្យានៃការជួសជុលអគារ ឬ ដីធ្លី និង ចំណូលពីការត្រួតពិនិត្យដោយឆ្លងក្រុងលើសំណង់

ឧបសម្ព័ន្ធ ១

មាតិកាបំណុលថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ៩ ៩៨ សហវ. ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
75			ការឧបត្ថម្ភ អំណោយ	ការឧបត្ថម្ភ ឬ អំណោយអាចជាហិរញ្ញវត្ថុ ឬ សំភារៈ ។ ប្រសិនបើការឧបត្ថម្ភ ឬ អំណោយនេះ ពាក់ព័ន្ធនឹងចំណាយចរន្តត្រូវបានកត់ត្រាក្នុងជំពូកនេះ ជូនទៅជំពូកទាក់ទងនឹងចំណាយវិនិយោគ ការឧបត្ថម្ភត្រូវកត់ត្រាក្នុងជំពូក ១៣ ។ ការផ្ទេរឧបត្ថម្ភត្រូវបានប្រើប្រាស់សំរាប់ការបង្កើនចំណាយ ឬ អនុវត្តការអនុវត្ត ដែលអំណោយមានធម្មជាតិដូចគ្នានឹងការឧបត្ថម្ភ ប៉ុន្តែបានមកពីបុគ្គលិកជន (បុគ្គល ឬ ភូមិភាគ) ។
751			ឧបត្ថម្ភអន្តរក្រសួង	ចំណូលទទួលបានពីការឧបត្ថម្ភកំណត់ប្រទេសនានា ដូចជា ជប៉ុន ជប៉ុន.....
752			ឧបត្ថម្ភអន្តរក្រសួង	ចំណូលទទួលបានពីការឧបត្ថម្ភដោយអង្គការអន្តរជាតិដូចជា : យូនីសេហ្វ អេស៊ា ពិភពលោក
753			ផ្សេងៗទៀត	ចំណូលទទួលបានពីជំនួយផ្សេងៗទៀតដែលមិនទៅក្នុងគណនី ០២ ខាងលើ
76			ជួលហិរញ្ញវត្ថុ	កត់ត្រាចំណូលទទួលបានពីប្រតិបត្តិការហិរញ្ញវត្ថុ ដូចជា ការប្រាក់ទទួលបាន ចំណេញពីការប្តូរប្រាក់.....
761			ការប្រាក់នៃការអោយខ្ចី	ចំណូលពីការប្រាក់ពីការអោយខ្ចីអន្តរក្រសួង
762			អន្តរកាលកម្មនៃទិដ្ឋភាពរដ្ឋបាល	ចំណូលទទួលបានពីការបង់ប្រាក់កម្មវិធីរដ្ឋបាលដោយទិដ្ឋភាពរដ្ឋបាល
763			កតិកា	ចំណូលទទួលបានពីការបង់ប្រាក់កម្មវិធីរដ្ឋបាលដោយក្រុមហ៊ុនទិញសម្ភារៈ លើការទទួលបានលិខិតធានាដើម្បីទិញសម្ភារៈ
764			អន្តរកាលកម្មនៃទិដ្ឋភាពរដ្ឋបាល	ចំណូលទទួលបានពីការបង់ប្រាក់កម្មវិធីរដ្ឋបាលដោយក្រុមហ៊ុនអចលនទ្រព្យក្នុងការទិញ និងលក់អចលនទ្រព្យ
765			អន្តរកាលកម្មនៃទិដ្ឋភាពរដ្ឋបាល	ចំណូលទទួលបានពីការបង់ប្រាក់កម្មវិធីរដ្ឋបាលនៃការលក់ដីធានារ៉ាប់រង
766			ចំណេញពីការប្តូរប្រាក់	ចំណូលពីលំអៀងនៃការប្តូរប្រាក់
767			ជួលហិរញ្ញវត្ថុផ្សេងៗទៀត	ចំណូលពីការគ្រប់គ្រងហិរញ្ញវត្ថុផ្សេងៗទៀតដែលមិនស្ថិតនៅក្នុងគណនី ០២ ខាងលើ
77			ផ្សេងៗ និងជួលពិសេស	ត្រូវបានកត់ត្រាទៅក្នុងជំពូកនេះនូវចំណែកមួយនៃចំណូលតាមដីកាដែលជាគំនិតដ៏ថ្មីមួយរបស់រដ្ឋាភិបាល ឬ អាណាប័ក និង កត់ត្រាផងដែរនូវចំណូលនៃផែនការ ពីការបោះឆ្នោតប្រជាជនក្នុងការប្រកួតប្រជែង កំរើនចំណូលរដ្ឋាភិបាល ឬការប្រគល់អោយនូវសកម្មភាពអចលនកម្មហិរញ្ញវត្ថុ ឬ មិនហិរញ្ញវត្ថុ ។
771			ផលផ្សេងៗ និងកិច្ចប្រតិបត្តិការគ្រប់គ្រង	ចំណូលទទួលបានពីសេវាធានា និង អតិរេកវិភាគខេត្ត-ក្រុង
7711			ចំណូលពីការបង់អតិរេករបស់សេវាខេត្ត-ក្រុង	ចំណូលទទួលបានពីអតិរេកវិភាគខេត្ត-ក្រុង ក្រោយបញ្ចប់កិច្ចប្រតិបត្តិការចុងឆ្នាំ
7712			កំរើនធានា	ចំណូលទទួលបានពីការប្រើប្រាស់សេវាធានាក្នុងប្រតិបត្តិការបង្កើនសាច់ប្រាក់ដូចជាការបង្កើនលើគណនីបញ្ចាំ.....
7713			ចំណូលពីអតិរេករបស់សេវាខេត្ត-ក្រុង	ចំណូលទទួលបានពីលទ្ធផលនៃការអនុវត្តវិធានការដែលបង្ហាញពីចំនួនសេវាដែលទទួលបានច្រើននិងចំណាយក្រោយបញ្ចប់កិច្ចប្រតិបត្តិការចុងឆ្នាំ

2

មាតិកាចំណូលថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៩ ល.ក. ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ល.រ	គណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
772		ផលនៃឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈ	ចំណូលទទួលបានពីការលក់សហគ្រាសសាធារណៈទៅអោយឯកជនកាន់កាប់
775		ផលពីការលក់អចលនវត្ថុ	ចំណូលទទួលបានពីការលក់ផ្ទះទ្រព្យសម្បត្តិអចលនកម្មរបស់រដ្ឋ ដូចជា ដីធ្លី និង អាការ និង ប្រាក់លំអៀងពីការដោះដូរទ្រព្យសម្បត្តិទាំងនោះ
778		ផលផ្សេងៗទៀត	ចំណូលទទួលបានពីការបង់ចូលថវិកាជាតិវិញ្ញាទ័យប្រាក់ដែលបានបើកផ្តល់សេសសល់ពីការអនុវត្តតំរូវ ។ គណនីនេះគឺជាផ្នែកដ៏សំខាន់នៃការបែងចែកថវិកា ការចំណាយដែលបង្កើនចំណាយមួយនៃកិច្ចដំណើរការនៅក្នុងវិស័យធាតុ គឺជា កិច្ចប្រតិបត្តិការវិភាគយុទ្ធសាស្ត្រ
គ្រឹះធាតុ: ចំណូលសាច់ប្រាក់			ចំណូលបំណុលកាត់សាច់ប្រាក់ ៥
ប្រភេទទី៣: ចំណូលសាច់ប្រាក់ (បំណុលកាត់សាច់ប្រាក់)			ចំណូលបំណុលកាត់សាច់ប្រាក់ ៥ ចំណូលនេះមានការចាត់ចែងដូចខាងក្រោម ៖
78		ការងារនៃរដ្ឋធម្មនុញ្ញ	គណនីនេះត្រូវបានប្រើប្រាស់សំរាប់បង្កើតក្នុងផ្នែកដំណើរការនៃការប្រាក់ ចំណូលដែលបានទទួលបានក្នុងឆ្នាំនៃការងារដែលបានចែងក្នុងកិច្ចសន្យាដែលបានចុះហត្ថលេខាដោយរដ្ឋបាល និង មានលក្ខណៈជាភារកិច្ចវិនិយោគ ។ មិនមែនជាអនុញ្ញាតអោយរដ្ឋបាលទទួលបាន ចំណាយដែលទទួលបាននៅក្នុងឆ្នាំនៃបទដ្ឋាន ៦ ។ នៅលើបញ្ជីការចំណាយមួយ ត្រូវបានបញ្ចូលទៅក្នុងឆ្នាំ ៦ ។ គឺជាប្រតិបត្តិការវិភាគយុទ្ធសាស្ត្រ ។
ខ.សរុបចំណូលជាប្រភេទ (គ្រឹះធាតុ+គ្រឹះធាតុ)			ចំណូលជាប្រភេទប្រកបដោយលក្ខណៈសាច់ប្រាក់ដែលបានចំណាយចំពោះ ការទូទាត់ និង បំណុលប្រាក់ប្រកបដោយ ៥ ចំណូលនេះមានលក្ខណៈ ចំណូលសាច់ប្រាក់
គ្រឹះធាតុ: ចំណូលសាច់ប្រាក់ (ប្រភេទទី១+ប្រភេទទី២)			ចំណូលសាច់ប្រាក់សាច់ប្រាក់ ៥ ចំណូលសាច់ប្រាក់ ៥ ចំណូលសាច់ប្រាក់ ៥ ចំណូលសាច់ប្រាក់ ៥
ប្រភេទទី១: ចំណូលពីប្រភេទផ្សេងៗ			ចំណូលទទួលបានពីប្រភេទផ្សេងៗ ៥ ចំណូលនេះមានលក្ខណៈសាច់ប្រាក់ ៥
27		អចលនកម្មហិរញ្ញវត្ថុ	ចំណូលប្រភេទនេះមានលក្ខណៈសាច់ប្រាក់ដែលបានទទួលបានក្នុងក្របខ័ណ្ឌនៃការចែកចាយ វិភាគថវិកាដែលបានទទួលបានដោយការអោយខ្ចី (ភាគហ៊ុន ឬ មូលបត្រ)
271		ការអោយខ្ចី (ការសងវិញ្ញាទ័យមូលធន)	ចំណូលដែលទទួលបានពីការសងវិញ្ញាទ័យប្រាក់កម្ចីបង្គុំ ដូចជាការសងវិញ្ញាទ័យប្រាក់កម្ចីបង្គុំ រដ្ឋាករទឹក អគ្គិសនីកម្ពុជា.....
ប្រភេទទី២: ចំណូលពីប្រភេទផ្សេងៗ			ចំណូលទទួលបានពីប្រភេទផ្សេងៗ ៥ ចំណូលនេះមានលក្ខណៈសាច់ប្រាក់ និង បំណុលប្រាក់ប្រកបដោយ ៥
13		ឧបត្ថម្ភធនវិនិយោគ	ចំណូលទទួលបានពីការឧបត្ថម្ភធនវិនិយោគរបស់រដ្ឋបាលក្នុងការវិនិយោគ
131		ឧបត្ថម្ភធនពីទ្វេភាគី	ចំណូលទទួលបានពីការឧបត្ថម្ភធនពីទ្វេភាគី
	1311	ជប៉ុន	ចំណូលទទួលបានពីការឧបត្ថម្ភធនពីប្រទេសជប៉ុន
	1312	បារាំង	ចំណូលទទួលបានពីការឧបត្ថម្ភធនពីប្រទេសបារាំង
	1313	អាឡឺម៉ង់	ចំណូលទទួលបានពីការឧបត្ថម្ភធនពីប្រទេសអាឡឺម៉ង់

ឧបសម្ព័ន្ធ ១

មាតិកាចំណូលថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ចំនួន	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
		1318	ផ្សេងៗ	ចំណូលទទួលបានពីការឧបត្ថម្ភធនពីប្រទេសផ្សេងៗទៀតក្រៅពីអនុគណនី ០៣ ខាងលើ
	132		ឧបត្ថម្ភធនពីពហុភាគី	ចំណូលទទួលបានពីការឧបត្ថម្ភធនពីពហុភាគី
		1321	ធនាគារពិភពលោក	ចំណូលទទួលបានពីការឧបត្ថម្ភធនពីធនាគារពិភពលោក
		1322	ធនាគារអភិវឌ្ឍន៍អាស៊ី	ចំណូលទទួលបានពីការឧបត្ថម្ភធនពីធនាគារអភិវឌ្ឍន៍អាស៊ី
		1323	អង្គការអាយហ្វាត	ចំណូលទទួលបានពីការឧបត្ថម្ភធនពីអង្គការអាយហ្វាត
		1324	អង្គការអូប៊ិច	ចំណូលទទួលបានពីការឧបត្ថម្ភធនពីអង្គការអូប៊ិច
		1328	ផ្សេងៗ	ចំណូលទទួលបានពីការឧបត្ថម្ភធនពីអង្គការអន្តរជាតិផ្សេងៗទៀតក្រៅពី អនុគណនី ០៤ ខាងលើ
	133		ឧបត្ថម្ភធនសំរាប់ការវិលសំប៉ណ្តូល	ចំណូលទទួលបានពីការឧបត្ថម្ភធនផ្សេងៗទៀតសំរាប់ការវិលសំប៉ណ្តូល
16			ការខ្ចី និងបំណុលប្រហាក់ប្រហែល	កត់ត្រាចំណូលទទួលបានពីការខ្ចីក្នុងប្រទេស និង ក្រៅប្រទេស
	161		ការខ្ចីក្នុងប្រទេស	ចំណូលទទួលបានពីការខ្ចីក្នុងប្រទេស
		1611	ធនាគារជាតិនៃកម្ពុជា	ចំណូលទទួលបានពីការខ្ចីពីធនាគារជាតិនៃកម្ពុជា
		1612	ធនាគារពាណិជ្ជ	ចំណូលទទួលបានពីការខ្ចីពីធនាគារពាណិជ្ជ
		1618	ផ្សេងៗ	ចំណូលទទួលបានពីការខ្ចីក្នុងប្រទេសផ្សេងៗទៀតក្រៅពីអនុគណនី ០២ ខាងលើ
	162		ការខ្ចីក្រៅប្រទេសពីពហុភាគី	ចំណូលទទួលបានពីការខ្ចីក្រៅប្រទេសពីអង្គការអន្តរជាតិទាន ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការអាយហ្វាត.....
	163		ការខ្ចីក្រៅប្រទេសពីរដ្ឋភាគី	ចំណូលទទួលបានពីការខ្ចីក្រៅប្រទេសពីប្រទេសនានា ដូចជា ជប៉ុន បារាំង អាឡឺម៉ង់....
	165		បរិស្ថានបណ្តុះបណ្តាល	
		1651	សន្និកម្ម	
		1652	លើកលិខិតធានា	
	166		សញ្ញាប័ណ្ណ	ចំណូលទទួលបានពីការលក់មូលបត្រដែលបោះផ្សាយដោយរដ្ឋ
ក្រុមទី២: ចំណូលតាមវិស័យ				សរុបចំណូលតាមវិស័យនេះគឺជាចំណូលដែលបានបញ្ចូលទៅក្នុង ឬ ផ្សេងទៀត

ဥပနိဗ္ဗာန် ၁၂

ធាតុការចំណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ល.រ	កូដ	ឈ្មោះ	សមាសភាគ
សរុបបច្ចេកទេស (ក+ខ)			សរុបបច្ចេកទេស (ក+ខ)
ក.សរុបបច្ចេកទេស (ក្រុមទី ១+ក្រុមទី ២)			សរុបបច្ចេកទេស (ក្រុមទី ១+ក្រុមទី ២)
ខ.ក្រុមទី១: បច្ចេកទេស			បច្ចេកទេស (ក្រុមទី ១)
បច្ចេកទេស: បច្ចេកទេស			បច្ចេកទេស: បច្ចេកទេស
60		ការវិនិយោគ	ការវិនិយោគ
	601	សំណង់: ផ្ទះថ្មី	សំណង់: ផ្ទះថ្មី
	6011	សំណង់: ផ្ទះថ្មី សំណង់ និងអគារ	សំណង់: ផ្ទះថ្មី សំណង់ និងអគារ
	6012	សំណង់: ផ្ទះថ្មី សំណង់ថ្មីអគារ និងប្រភេទ	សំណង់: ផ្ទះថ្មី សំណង់ថ្មីអគារ និងប្រភេទ
	6013	សំណង់: ផ្ទះថ្មីសំណង់ថ្មីថ្មី ស្ថាន និងលូ	សំណង់: ផ្ទះថ្មីសំណង់ថ្មីថ្មី ស្ថាន និងលូ
	6014	សំណង់: ផ្ទះថ្មីសំណង់ថ្មីសំណង់: ឧបករណ៍	សំណង់: ផ្ទះថ្មីសំណង់ថ្មីសំណង់: ឧបករណ៍
	6015	ប្រភេទ: និង: ប្រភេទ	ប្រភេទ: និង: ប្រភេទ
	602	សំណង់: ផ្ទះថ្មី	សំណង់: ផ្ទះថ្មី
	6021	សំណង់: ការវិនិយោគ និងការបោះពុម្ព	សំណង់: ការវិនិយោគ និងការបោះពុម្ព
	6022	ស្បៀង: និងឧបករណ៍	ស្បៀង: និងឧបករណ៍
	6028	ផ្សេងៗ	ផ្សេងៗ

ឧបសម្ព័ន្ធ ២

មាតិកាបំណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

លំដាប់	កូដ	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
	603		ស្បៀងអាហារ និងផលិតផលកសិកម្ម	ចំណាយលើការទិញអាហារ និងភេសជ្ជៈសំរាប់រដ្ឋបាលក្រៅពីការទទួលបានភ្លេង និង ការប្រជុំក្នុងអនាគត ៦២២ និងចំណាយលើការទិញផលិតផលចាំបាច់សំរាប់សកម្មភាពកសិកម្ម ជូនក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និង អប់រំ.....
	6031		ស្បៀង	ចំណាយលើការទិញថ្លៃឈើ ទឹក ឆ័ ភេសជ្ជៈ សំរាប់រដ្ឋបាល និង ទិញអង្កររបស់ក្រសួង ការពារជាតិ និង មហាផ្ទៃ។
	6032		ចំណីសត្វ	ចំណាយលើការទិញស្បៀងស្រូវ និង ចំណីសត្វផ្សេងៗ
	6033		ពូជ និងកូនក្រដាស	ចំណាយលើការទិញគ្រាប់ពូជសំរាប់កសិដ្ឋាន កូនឈើ និង ដើមផ្កាសំរាប់លំអសួន
	6034		ផលិតផលការពារសុខភាពសត្វក្រដាស និងដី	ចំណាយលើការទិញផលិតផលដើម្បីការពារក្រដាស ដូចជាថ្នាំសំលាប់សត្វល្អិត ដី.....
	6035		ពូជសត្វ ឱសថ និងវត្ថុធាតុសំរាប់បណ្តុះបណ្តាល	ចំណាយលើការទិញពូជសត្វ និង ផលិតផល ដូចជា ឱសថ និង វត្ថុធាតុសំរាប់បណ្តុះបណ្តាលសត្វ
	6038		ផ្សេងៗ	ចំណាយលើការទិញស្បៀងអាហារ និង ផលិតផលកសិកម្មដទៃទៀតដែលមិនមាននៅក្នុង អនុគណនី ៥ ខាងលើ (៦០៣១, ៦០៣២, ៦០៣៣, ៦០៣៤, និង ៦០៣៥)
	604		សំលៀកបំពាក់ និងការតុបតែង	ចំណាយលើការផ្គត់ផ្គង់ឯកសណ្ឋាន សំលៀកបំពាក់ការពារសុវត្ថិភាព មេដាយ សញ្ញាសក្តិ និង គ្រឿងបន្លាស់បន្លំនៃសំលៀកបំពាក់ជូនមន្ត្រីមានសមត្ថកិច្ច និង មន្ត្រីរាជការដែលត្រូវអោយ មានឯកសណ្ឋានតាមច្បាប់កំណត់ ។
	6041		ឯកសណ្ឋាន	ចំណាយលើការផ្គត់ផ្គង់ឯកសណ្ឋាន ជូនមន្ត្រីមានសមត្ថកិច្ច និង មន្ត្រីរាជការដែលត្រូវ អោយមាន ឯកសណ្ឋានតាមរដ្ឋកំណត់ ដោយរួមទាំងគ្រឿងបន្លាស់បន្លំនៃសំលៀកបំពាក់ ដូចជា មួក សញ្ញាសក្តិ..... ។
	6042		សំលៀកបំពាក់ការពារសុវត្ថិភាព	ចំណាយលើការទិញសំលៀកបំពាក់ការពារសុវត្ថិភាពជូនមន្ត្រីមានសមត្ថកិច្ច និង មន្ត្រីរាជការ ក្នុងរង្វង់បំពេញការងារ ដូចជាស្បែកដើមសុវត្ថិភាព មួកសំរាប់អ្នកធ្វើការនៅការដ្ឋាន សំណង់.....
	6043		មេដាយ (គ្រឿងសម្រាប់យុទ្ធសាស្ត្រ)	ចំណាយលើការផ្គត់ផ្គង់មេដាយ (គ្រឿងសម្រាប់យុទ្ធសាស្ត្រ) ជូនមន្ត្រីមានសមត្ថកិច្ច និង មន្ត្រីរាជការដែលបំពេញការងារបានល្អ ។
	6048		ផ្សេងៗ	ចំណាយលើការផ្គត់ផ្គង់សំលៀកបំពាក់ និង ការតុបតែងផ្សេងៗទៀតដែលមិនមាននៅក្នុង អនុគណនី ០៣ ខាងលើ (៦០៤១, ៦០៤២ និង ៦០៤៣) ។
	605		សំភារៈតូចតាច សង្ហារឹម និងសំភារៈបរិក្ខារ	ចំណាយលើការទិញសំភារៈគ្រប់ប្រភេទ ដូចជាសំភារៈតូចតាចសំរាប់ប្រើប្រាស់ និង សំភារៈ បរិក្ខារបច្ចេកទេស សំភារៈ-ឧបករណ៍វិទ្យុសាស្ត្រ សង្ហារឹម..... ដែលមិនស្ថិតនៅក្នុងចំណាត់ថ្នាក់ ចំណាយជាមូលធន
	6051		សំភារៈ និងបរិក្ខារបច្ចេកទេស	ចំណាយលើការទិញសំភារៈ និង បរិក្ខារបច្ចេកទេស ដូចជា កញ្ចប់ទឹក ក្រិនដី ម៉ាស៊ីនថតចម្លង ទូរស័ព្ទ ឧបករណ៍ របាំងការពារថ្ងៃ និង ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនភ្លើង បំពង់ឆ្នាំង អគ្គិភ័យ អាគុយ.....
	6052		សង្ហារឹម	ចំណាយលើការទិញសង្ហារឹម ដូចជា តួ ខ្នងកំប៉ុស្ត អាវុធន្តរ កៅស៊ូ.....
	6053		សំភារៈប្រើប្រាស់	ចំណាយលើការទិញសំភារៈប្រើប្រាស់ ដូចជាសំភារៈកិច្ចការគ្រប់ប្រភេទ ថ្នាំពិលគ្រប់ប្រភេទ ហ្វឺលថត កាសែតថតសំឡេង កាសែតវីដេអូ ពូក្រូ ឆោរ ឆោរ ម៉ាស៊ីនចោះ ឬ ខ្ទង់ ម៉ាស៊ីន ចាប់ ឆ្កែ ឆ្កែ ឆ្កែ.....

វិធានការណ៍ការងារសហគមន៍

ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានសុខាភិបាល ភ្នំពេញ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០០៧ ។

ល.រ	ចំណាត់ថ្នាក់	ប្រភេទ	សេចក្តីពន្យល់ពីវិធានការណ៍
6054	សំភារៈ និងឧបករណ៍ជីកជម្រក		ចំណាយលើការទិញសំភារៈ និង ឧបករណ៍ជីកជម្រកដែលមិនស្ថិតនៅក្នុងចំណាត់ថ្នាក់ចំណាយជាមូលធន ដូចជា រថយន្ត ម៉ូតូ កង់.....
6058	ផ្សេងៗ		ចំណាយលើការទិញសំភារៈ សង្ហារឹម និង សំភារៈបរិក្ខារវិនិច្ឆ័យដែលមិនមាននៅក្នុងអនុក្រឹត្យ ៩ ខាងលើ (៦០៥១, ៦០៥២, ៦០៥៣ និង ៦០៥៤)
606	ថាមពល និងទឹក	០	ចំណាយលើការប្រើប្រាស់ថាមពល និង ទឹក សំរាប់កិច្ចដំណើរការរដ្ឋបាល
6061	អគ្គិសនី		ចំណាយលើការប្រើប្រាស់អគ្គិសនី សំរាប់កិច្ចដំណើរការរដ្ឋបាល
6062	ទឹក		ចំណាយលើការប្រើប្រាស់ទឹក សំរាប់កិច្ចដំណើរការរដ្ឋបាល
6068	ផ្សេងៗ		ចំណាយលើការប្រើប្រាស់ថាមពលផ្សេងៗទៀត ដូចជា ច្បងថ្ម ប្លាស្ទិក
607	សំភារៈ បរិក្ខារថែទាំសុខភាព		ចំណាយលើការទិញផលិតផលថ្នាំដែលប្រើប្រាស់ផ្ទាល់ដោយភ្នាក់ងាររបស់រដ្ឋសំរាប់ថែទាំសុខភាពជនប្រជាជន ដូចជា ធុរិកិច្ចថ្នាំជាតិពុល សំភារៈរបស់ឱសថការី គ្រឿងឲ្យឧបករណ៍វះកាត់ គ្រឿងកាត់បំបាត់ស្មៅធានី ឧបករណ៍វាស់ស្ទង់ ខ្យល់អុកស៊ីសែន
608	សំភារៈផ្គត់ផ្គង់ផ្សេងៗ		ចំណាយលើការទិញសំភារៈផ្គត់ផ្គង់ផ្សេងៗទៀត ដែលមិនមាននៅក្នុងក្របខណ្ឌ ៣ ខាងលើ (៦០១, ៦០២, ៦០៣, ៦០៤, ៦០៥, ៦០៦ និង ៦០៧) និង មិនស្ថិតនៅក្នុងចំណាត់ថ្នាក់ចំណាយជាមូលធន
61	សេវាសាធារណៈ		ជំពូកនេះកត់ត្រាលើចំណាយលើសេវាទាំងក្រៅដែលផ្តល់ដោយសហគ្រាស ឬក្រុមហ៊ុនឯកជនជាប្រព័ន្ធបុគ្គល និង ធិតិបុគ្គល
611	កិច្ចសន្យាសេវាសាធារណៈ		សំដៅលើការចំណាយដែលចេញវិក័យប័ត្រដោយសហគ្រាសឯកជនដែលផ្តល់សេវាសាធារណៈ មួយ ដូចជាការដឹកសំភារៈ ការសំអាតផ្លូវថ្នល់ ការថែទាំសួនច្បារ...
612	ការជួលមធ្យោបាយដឹកជញ្ជូន		ចំណាយលើការជួលមធ្យោបាយដឹកជញ្ជូន ដូចជា ម៉ូតូ រថយន្ត.....
613	ថ្លៃឈ្នួល និងបន្ទុក (អសង្ហារឹម)		ថ្លៃឈ្នួលត្រូវបានបង្វែរទៅម្ចាស់កម្មសិទ្ធិដោយរដ្ឋ ដូចជាចំណាយលើការជួល ផ្ទះ អាគារ សំរាប់បំពេញ ដោយការងាររដ្ឋបាល សំរាប់ធ្វើជាមន្ទីរនៅតាមខេត្ត សំរាប់អោយមន្ត្រីការទូតនៅក្រៅប្រទេស.....
614	សេវាបណ្តុះបណ្តាលបុគ្គលិកក្នុង និងក្រៅប្រទេស		ចំណាយគ្រប់បែបយ៉ាងដែលទាក់ទងនឹងការបណ្តុះបណ្តាលមន្ត្រីរាជការនៅក្នុង និងក្រៅប្រទេស សំរាប់រយៈពេលវែងលើសពី ១០ ថ្ងៃ លើកលែងតែចំណាយទូទាត់សេវាបណ្តុះបណ្តាលដែលមាននៅក្នុងក្របខណ្ឌ ៦២៤ និង ការទិញដែលពាក់ព័ន្ធនឹងជំពូក ៦០ ។ សេវាបណ្តុះបណ្តាលនេះមានដូចជា ការចំណាយទូទាត់ទៅឱ្យគ្រូបង្រៀន និង អ្នកជំនាញការដែលមិនមែនជាមន្ត្រីរាជការ និងការបង់ថ្លៃ សាលាសំរាប់មន្ត្រីរាជការដែលត្រូវទៅបណ្តុះបណ្តាលនៅសាលាឯកជនក្នុង និង ក្រៅប្រទេស.....
615	ការថែទាំ និងជួសជុល		ចំណាយលើការថែទាំ និង ជួសជុលដែលផ្តល់ដោយក្រុមហ៊ុន ឬ សហគ្រាសឯកជនជាធិតិបុគ្គល និង រូបវន្តបុគ្គល ។ ប្រសិនបើការថែទាំ និង ជួសជុលនេះផ្តល់ដោយភ្នាក់ងាររបស់រដ្ឋ ការចំណាយលើការទិញសំភារៈត្រូវកត់ត្រាក្នុងជំពូក ៦០ (ការទិញ) និង សេវាបណ្តុះបណ្តាលត្រូវកត់ត្រាក្នុងជំពូក ៦៤ ។

ឧបសម្ព័ន្ធ ២

មាតិកាចំណាយថវិកាដោះស្រាយប្រឆាំង

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

កូដ	គណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
	6151	ការថែទាំ ឱច្ច ព្រៃឈើ និងតំបន់ឆ្នេរ	ចំណាយលើការថែទាំ ឱច្ច ព្រៃឈើ និង តំបន់ឆ្នេរ ដូចជា ចំណាយលើការកាប់ឆ្ការព្រៃ ក្នុងរាង ចាក់ដីបំពេញ សោហ៊ុយវ៉ាន់វែងដីធ្លី ការស្តារស្រះ ត្រពាំង បឹងប្តូរ ទន្លេ.....
	6152	ការថែទាំ ជួសជុលអាកាស និងប្រាសាទ	ចំណាយលើការថែទាំ ជួសជុលអាកាស និង ប្រាសាទ ដូចជាចំណាយលើការងារបង្កើន ការរៀបចំបណ្តាញអគ្គិសនីឡើងវិញដែលបណ្តាលមកពីការជួសជុលអាកាស និង ការជួសជុល របងអាកាសដែលជួសជុលជាប្រចាំ.....
	6153	ការថែទាំ និងជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងលូ	ចំណាយលើការថែទាំ និង ជួសជុលផ្លូវ ស្ពាន និង លូ ដូចជាចំណាយលើការលេបសំបុកមាន ជួសជុលផ្លូវ ជួសជុលប្រឡាយឡើងវិញ ប្តូរជ្រុងប៉ាណូដែលរងខូច ជួសជុលស្ពាន ស្ពានលូ និង ចំណាយប្រេងឥន្ធនៈ ដែលបំពេញការថែទាំ និង ជួសជុលនេះ.....
	6154	ការថែទាំបណ្តាញផ្សេងៗ	ចំណាយលើការថែទាំបណ្តាញទាំងអស់ដែលមិនមែនជាផ្លូវចរាចរ ដូចជា បណ្តាញទឹកស្អាត ការអគ្គិសនី ជួសជុលម៉ាស៊ីនត្រជាក់ តបណ្តាញអគ្គិសនីដែលមិន ជាប់ពាក់ព័ន្ធ និងការជួសជុលអាកាស.....
	6155	ការថែទាំដងទន្លេសាទ	ចំណាយលើការថែទាំតំបន់ទន្លេសាទ ដូចជាការសំអាតត្រពាំង បឹង.....
	6156	ការថែទាំ និងជួសជុលរចនាប្រភេទជីកជំកូន	ពាក់ព័ន្ធនឹងការថែទាំយានយន្ត (សោហ៊ុយយានយន្ត)
	6157	ការថែទាំ និងជួសជុលសំភារៈឧបករណ៍ការិយាល័យ - សំភារៈព័ត៌មានវិទ្យា និងទូរគមនាគមន៍	ចំណាយលើការជួសជុល និង ថែទាំសំភារៈឧបករណ៍ការិយាល័យ សំភារៈព័ត៌មានវិទ្យា និង ទូរគមនាគមន៍ ដូចជា ម៉ាស៊ីនថតចលនា ទូរស័ព្ទ ម៉ាស៊ីនហ្វាកស៊ីមីល កុំព្យូទ័រ...
	6158	ការថែទាំ និងជួសជុលសំភារៈឧបករណ៍បច្ចេកទេស	ចំណាយលើការថែទាំ និង ជួសជុលសំភារៈឧបករណ៍បច្ចេកទេសដទៃទៀត ដែលមិនមាន នៅក្នុងអត្ថបទ ០៧ ខាងលើ (៦១៥១, ៦១៥២, ៦១៥៣, ៦១៥៤, ៦១៥៥, ៦១៥៦ និង ៦១៥៧)
	616	សោហ៊ុយធានារ៉ាប់រង	សោហ៊ុយធានារ៉ាប់រង ដូចជាអាកាស យានយន្ត.....
	617	សោហ៊ុយសិក្សាសិក្សាស្រាវជ្រាវ សោហ៊ុយនៃការប្រើប្រាស់សេវា និងសោហ៊ុយនៃការប្រើប្រាស់សិទ្ធិ	ចំណាយលើការសិក្សាសិក្សាស្រាវជ្រាវ និង ចំណាយលើសោហ៊ុយ ដើម្បីទទួលបាននូវការប្រើប្រាស់ សេវា និង សិទ្ធិ ដែលមិនទាក់ទងនឹងការមាតិកាថវិកា
	6171	សោហ៊ុយសិក្សាសិក្សាស្រាវជ្រាវ	ចំណាយលើសោហ៊ុយសិក្សាសិក្សាស្រាវជ្រាវ ដូចជាការសិក្សាលើប្រជាសាស្ត្រ សិក្សាពីការ ការជួសជុលដែលសំរាប់សិក្សាស្រាវជ្រាវ ។ ល ។
	6172	សោហ៊ុយនៃការប្រើប្រាស់សេវា	ចំណាយលើការបង់សោហ៊ុយផ្សេងៗដើម្បីទទួលបាននូវការប្រើប្រាស់សេវា ដូចជា ចំណាយលើការជួសជុលមេធាវី ភ្នាក់ងារអចលនកម្ម.....
	6173	សោហ៊ុយនៃការប្រើប្រាស់សិទ្ធិ	ចំណាយលើការបង់សោហ៊ុយផ្សេងៗដើម្បីទទួលបាននូវការប្រើប្រាស់សិទ្ធិ ដូចជា ការចំណាយ ដើម្បីទទួលបាននូវសិទ្ធិថតចលនា និង ផ្សព្វផ្សាយ ការបង់សេវាដើម្បីទទួលបានសិទ្ធិប្រើប្រាស់ ផ្នែកព័ត៌មានវិទ្យា.....
	6174	សំណងថ្លៃស៊ីវិល	ចំណាយឧបត្ថម្ភជាប្រាក់គោលនយោបាយដល់ប្រជាជនជាមួយការដកហូតឱច្ច ឬជួសជុលផ្សេង ទៀតជាទ្រព្យសម្បត្តិដ៏ ដើម្បីជាគុណប្រយោជន៍សាធារណៈ
	618	សោហ៊ុយជីកជំកូន	ចំណាយលើការជីកជំកូនដែលជួសជុលដោយសហគ្រាស និង ក្រុមហ៊ុនឯកជនឥតបុគ្គល និង រូបវន្តបុគ្គល
	6181	សំភារៈ និងទំនិញ	ចំណាយលើការជីកជំកូនសំភារៈ និង ទំនិញ ដូចជាការជីកជំកូនប្រភេទ កែសម្រួល ថ្នាំពេទ្យ.....

ឧបសម្ព័ន្ធ ២

មាតិកាចំណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក គណនី អន្តរកាល	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
62	សេវាខាងក្រៅផ្សេងៗ	ជំពូកនេះ ព្រមទាំងចំណាយសេវាពិការភាពផ្សេងៗទៀត ក្រៅពីជំពូក ៦១
621	បុគ្គលិកខាងក្រៅ	ចំណាយលើការជួលបុគ្គលិកពីខាងក្រៅដែលមិនមែនជាមន្ត្រីរាជការ
6211	ភ្នាក់ងារជាតិជាប់កិច្ចសន្យា	ចំណាយលើការជួលមន្ត្រីក្រៅ និង អ្នកជំនួយការជាជនជាតិខ្មែរ និង បុគ្គលិកជាប់កិច្ចសន្យាដែលរើសដោយក្រសួង-ស្ថាប័នផ្ទាល់
6212	ភ្នាក់ងារបរទេសជាប់កិច្ចសន្យា	ចំណាយលើជួលមន្ត្រីក្រៅ និង អ្នកជំនួយការជាជនជាតិបរទេស
6213	បុគ្គលិក-សមូហភាពសាធារណៈផ្សេងៗ	ចំណាយលើបុគ្គលិក-សមូហភាពសាធារណៈផ្សេងៗទៀតដែលមិនមែនជាមន្ត្រីរាជការដូចជាចំណាយលើបុគ្គលិកដែលដឹកនាំការងារសាធារណៈ សហគមន៍កម្ពុជា.....
622	ទំនាក់ទំនងសាធារណៈ និងជួញដូរ	ចំណាយលើសេវាហិរញ្ញវត្ថុទូទៅ ប្រជុំ សិក្ខាសាលា សន្និសីទ ពិធីបុណ្យ ពិធីតាំងពិពណ៌ក្នុងនិង ក្រៅប្រទេស ហោសនា និង ជួញដូរយុត្តិធម៌សាធារណៈ និង ចំណាយលើការទិញវត្ថុអនុស្សាវរីយ៍សំរាប់ជូន ភ្ញៀវនៅក្នុង និង ក្រៅប្រទេស
6221	សេវាហិរញ្ញវត្ថុទូទៅជាតិ	ចំណាយលើការទទួលភ្ញៀវជាតិ ដូចជាភេសជ្ជៈ (តែ កាហ្វេ ទឹកក្រូច ស្ករ ទំ ផ្លែឈើ.....) និង ចំណាយផ្សេងៗទៀតដែលទាក់ទងនឹងការរៀបចំពិធីជប់លៀងក្នុងការទទួលភ្ញៀវ.....
6222	សេវាហិរញ្ញវត្ថុទូទៅបរទេស	ចំណាយលើការទទួលភ្ញៀវបរទេស ដូចជាភេសជ្ជៈ (តែ កាហ្វេ ទឹកក្រូច ស្ករ ទំ ផ្លែឈើ.....) និង ចំណាយផ្សេងៗទៀតដែលទាក់ទងនឹងការរៀបចំពិធីជប់លៀងក្នុងការទទួលភ្ញៀវ.....
6223	ប្រជុំ សិក្ខាសាលា និងសន្និសីទ	ចំណាយលើការប្រជុំ សម្ភោសន៍មិថុន៍ សន្និសីទ សន្និបាត ការបណ្តុះបណ្តាលរយៈពេលខ្លីដោយផ្ទាល់ និង ដោយប្រយោលលើកលែងតែចំណាយទូទាត់សេវាហិរញ្ញវត្ថុក្នុងប្រទេសដែលមាននៅក្នុងតារាង ៦២៤ និង ការទិញដែលពាក់ព័ន្ធនឹងជំពូក ៦០ ។ ចំណាយទាំងនោះមានដូចជាចំណាយលើការជួលសាលប្រជុំ ទទួលបរិស្ថានភូមិ ពិធីការ អ្នកបកប្រែ រៀបចំហ្វូងតុបតែងសាល រៀបចំបង្គោល ជួលអីនស៊ីត ជួលកុំព្យូទ័រ ជួលម៉ាស៊ីនហ្វូតូកូពី និងចំណាយផ្សេងៗទៀតដែលទាក់ទងនឹងការរៀបចំពិធីជប់លៀង.....
6224	សេវាហិរញ្ញវត្ថុពិធីបុណ្យ	ចំណាយលើការរៀបចំពិធីបុណ្យជាតិ បុណ្យប្រពៃណី បុណ្យចម្រើនព្រះជន្មាយុព្រះមហាក្សត្រ បុណ្យរក្ខតិកា និង ពិធីបុណ្យផ្សេងៗទៀត
	• បុណ្យជាតិ និងបុណ្យប្រពៃណី	ចំណាយលើការរៀបចំពិធីបុណ្យជាតិ និង បុណ្យប្រពៃណី
	• បុណ្យចម្រើនព្រះជន្មាយុព្រះមហាក្សត្រ	ចំណាយលើការរៀបចំពិធីបុណ្យចម្រើនព្រះជន្មាយុព្រះមហាក្សត្រ និង ព្រះរាជអគ្គមហេសី និង បុណ្យចម្រើនព្រះជន្មាយុព្រះមហាក្សត្រ
	• បុណ្យរក្ខតិកា	ចំណាយលើការរៀបចំពិធីបុណ្យរក្ខតិកា
	• បុណ្យផ្សេងៗទៀត	ចំណាយលើការរៀបចំពិធីបុណ្យផ្សេងៗទៀត
6225	ចំណាយសំរាប់វត្ថុអនុស្សាវរីយ៍ក្នុង និងក្រៅប្រទេស	ចំណាយលើការទិញវត្ថុអនុស្សាវរីយ៍សំរាប់ជូនភ្ញៀវក្នុង និង ក្រៅប្រទេស ដែលទាក់ទងនឹងការទទួល ភ្ញៀវ ការទទួលប្រជុំក្រៅប្រទេស ការបណ្តុះបណ្តាលក្រៅប្រទេស ការរៀបចំពិធីប្រជុំ សិក្ខាសាលា និង សន្និសីទផ្សេងៗ ដូចជាការចំណាយលើការទិញតាប៊ុប ដាក់ចកសារមានសារសន្និបាត កាដូរគ្រប់ប្រភេទ.....

ဒွိပဓာနိ ၁၂

មាតិកាចំណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

លំដាប់ គណនី	បរិយាយ	សេចក្តីពន្យល់ពីភាពអាទិភាព
6226	សោហ៊ុយសំរាប់ការតាំងពិធីនៅក្នុង និងក្រៅប្រទេស	ចំណាយគ្រប់ប្រភេទលើការរៀបចំតាំងពិធីនៅក្នុង និង ក្រៅប្រទេស ដោយផ្ទាល់ និង ដោយប្រយោល លើកលែងតែសោហ៊ុយរបស់កម្ពុជា ការស្នាក់នៅ និង ហូបចុករបស់មន្ត្រី ដែលត្រូវទទួលបានការរៀបចំពិធី។
6227	ការយោងទៅ និងជួយផ្សាយព័ត៌មានសាធារណៈ	ចំណាយលើសោហ៊ុយសំរាប់ការផ្សព្វផ្សាយព័ត៌មានសាធារណៈ ដូចជា ដាក់ចំណុះនៅ ព្រលានយន្តហោះ ដាក់ព័ត៌មានសំរាប់ផ្សព្វផ្សាយព័ត៌មានសាធារណៈ ការរៀបចំសៀវភៅផ្សព្វផ្សាយ តាមទូរទស្សន៍.....
623	សោហ៊ុយជាវិសាលភាពព័ត៌មាន និងឯកសារ	ចំណាយលើការជាវសារព័ត៌មាន និង ទស្សនាវដ្តីប្រចាំថ្ងៃ រាជកិច្ច និង សៀវភៅ និង ឯកសារ ផ្សេងៗទៀត ដែលមិនមាននៅក្នុងអនុគណនី ៦០២២
624	ចំណាយទូទាត់សោហ៊ុយក្នុងប្រទេស	ចំណាយលើប្រាក់បេសកកម្ម និង សោហ៊ុយធ្វើដំណើរ និង ស្នាក់នៅ របស់មន្ត្រីរាជការដែល ត្រូវបំពេញបេសកកម្មក្នុងប្រទេស ដោយយោងលើអនុក្រឹត្យលេខ ១០
6241	សោហ៊ុយដឹកជញ្ជូន	ចំណាយលើសោហ៊ុយធ្វើដំណើរសំរាប់ចុះបំពេញបេសកកម្មក្នុងប្រទេស ដូចជាទិញសំបុត្រឡាន យន្តហោះ កាត់បំប៉ន បង់ពន្ធព្រលាន.....
6242	សោហ៊ុយបេសកកម្ម	ចំណាយលើរបបប្រាក់បេសកកម្មក្នុងប្រទេស
6243	សោហ៊ុយស្នាក់នៅ	ចំណាយលើការស្នាក់នៅ និង ហូបចុក របស់មន្ត្រីរាជការដែលត្រូវចុះបេសកកម្មក្នុងប្រទេស
625	ចំណាយទូទាត់សោហ៊ុយក្រៅប្រទេស	ចំណាយលើប្រាក់បេសកកម្ម និង សោហ៊ុយធ្វើដំណើរ និង ស្នាក់នៅ របស់មន្ត្រីរាជការដែល ត្រូវបំពេញបេសកកម្មក្រៅប្រទេស ដោយយោងលើអនុក្រឹត្យលេខ ១០
6251	សោហ៊ុយដឹកជញ្ជូន	ចំណាយលើសោហ៊ុយធ្វើដំណើរសំរាប់ចុះបំពេញបេសកកម្មក្រៅប្រទេស ដូចជា ទិញសំបុត្រឡាន យន្តហោះ កាត់បំប៉ន បង់ពន្ធព្រលាន.....
6252	សោហ៊ុយបេសកកម្ម	ចំណាយលើរបបប្រាក់បេសកកម្មក្រៅប្រទេស
6253	សោហ៊ុយស្នាក់នៅ	ចំណាយលើការស្នាក់នៅ និង ហូបចុក របស់មន្ត្រីរាជការដែលត្រូវចុះបេសកកម្មក្រៅប្រទេស
626	សោហ៊ុយប្រែសម្លេង និងទូរគមនាគមន៍	ចំណាយលើការធ្វើឯកសារ និង ទំនិញផ្សេងៗតាមប្រៃសណីយ៍ និង ចំណាយលើការប្រើប្រាស់ សេវាទូរស័ព្ទ ទូរសារ និង សេវាអ៊ីនធឺណិត....
6261	សោហ៊ុយប្រែសម្លេង	ចំណាយលើសោហ៊ុយប្រែសម្លេង ដូចជាការធ្វើឯកសារ កញ្ចប់ឯកសារ.....
6262	សោហ៊ុយទូរគមនាគមន៍	ចំណាយលើសោហ៊ុយទូរគមនាគមន៍ ដូចជាការប្រើប្រាស់សេវាទូរស័ព្ទ ទូរសារ និង ការប្រើប្រាស់ សេវាអ៊ីនធឺណិត....
627	សោហ៊ុយធនាគារ	ចំណាយលើសោហ៊ុយសំរាប់សេវាធនាគារជាតិ ធនាគារពាណិជ្ជកម្ម ដូចជា សោហ៊ុយលើការ បង់ចំណូលជាប្រចាំប្រចាំ កំរៃជើងសារលើការទិញមូលបត្រ និង ភាគហ៊ុន.....
628	សោហ៊ុយផ្សេងៗ	ចំណាយលើសេវាព័ត៌មានក្រៅផ្សេងៗទៀតដែលមិនមាននៅក្នុងគណនីទាំង ០៧ ខាងលើ (៦២១, ៦២២, ៦២៣, ៦២៤, ៦២៥, ៦២៦ និង ៦២៧)
64	បច្ចេកវិទ្យា	ជំពូកនេះកាន់តែចំណាយលើបច្ចេកវិទ្យា ដូចជា លាភការ ប្រាក់បំណាច់ រង្វាន់ផ្សេងៗ និង ប្រាក់វិភាជន៍សង្គម សំរាប់អំណាចសាធារណៈ បច្ចេកវិទ្យាបច្ចេកវិទ្យា អចិន្ត្រៃយ៍ បច្ចេកវិទ្យា មិនមែនក្របខ័ណ្ឌ និង បច្ចេកវិទ្យាផ្សេងៗដែលមានទិដ្ឋភាព រដ្ឋបាលការងារផ្ទៃក្នុង ធនាគារ:
641	លាភការ និងប្រាក់បំណាច់នៃអំណាចសាធារណៈ	ចំណាយលើការផ្តល់លាភការ និង ប្រាក់បំណាច់នៃអំណាចសាធារណៈ

ឧបសម្ព័ន្ធ ២

មាតិកាចំណាយថវិកាធនាគាររបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
		6411	ឧទ្ធការលើព្រះបរមរាជវាំង	ចំណាយលើប្រាក់បៀវត្សរបស់ព្រះមហាក្សត្រ និង ចំណាយលើការទទួលភ្ញៀវ និង ចំណាយរៀបចំតុបតែងជាប្រយោជន៍ដល់ព្រះមហាក្សត្រ
		6412	ប្រាក់បំណាច់ប្រធាន អនុប្រធាន និងសមាជិករបស់ស្ថាប័នកំពូល	ចំណាយលើប្រាក់បៀវត្ស និង ប្រាក់បំណាច់ផ្សេងៗទៀត ជូនប្រធាន អនុប្រធាន និងសមាជិក ព្រឹទ្ធសភា រដ្ឋសភាជាតិ និង ក្រុមប្រឹក្សាធម្មនុញ្ញ
		6413	ប្រាក់បំណាច់នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី	ចំណាយលើការបើកប្រាក់បៀវត្ស និង ប្រាក់បំណាច់ផ្សេងៗជូននាយករដ្ឋមន្ត្រី និង ឧបនាយករដ្ឋមន្ត្រី
		6414	ប្រាក់បំណាច់រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ	ចំណាយលើការបើកប្រាក់បៀវត្ស និង ប្រាក់បំណាច់ផ្សេងៗទៀតជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ
		6415	ប្រាក់បំណាច់អង្គទូក	ចំណាយលើការបើកប្រាក់បំណាច់ជូនមន្ត្រីអង្គទូក
		6416	លាភការទីប្រឹក្សា	ចំណាយលើការផ្តល់លាភការជូនទីប្រឹក្សាដែលមានទីដាក់ការពិរដ្ឋលេខាធិការដ្ឋានមុខងារ សាធារណៈ
		6417	លាភការបេសកជន	ចំណាយលើការផ្តល់លាភការជូនបេសកជនដែលមានទីដាក់ការពិរដ្ឋលេខាធិការដ្ឋានមុខងារ សាធារណៈ
		6418	លាភការអ្នកជំនួយការ	ចំណាយលើការផ្តល់លាភការជូនអ្នកជំនួយការដែលមានទីដាក់ការពិរដ្ឋលេខាធិការដ្ឋានមុខងារ សាធារណៈ
		6419	ការសង និងការបង្វិលវិញ	ការបង្វិលថវិកាចូលរចនាគារជាតិវិញលើការដកសាច់ប្រាក់ពីរចនាគារជាតិលើសពីចំណាយ ជាក់ស្តែង សំរាប់លាភការ និង ប្រាក់បំណាច់នៃអំណាចសាធារណៈ
		642	លាភការ និងប្រាក់បំណាច់បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍	ចំណាយលើការផ្តល់លាភការ និង ប្រាក់បំណាច់ជូនបុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលកំពុង បំពេញការងារក្នុងក្រសួង-ស្ថាប័នរដ្ឋាភិបាល
		6421	បៀវត្សមូលដ្ឋាន	ចំណាយលើបៀវត្សមូលដ្ឋានដោយគិតទៅតាមប្រភេទកម្រិត និង ទៅតាមកំរិតស្មុំស្រួច របស់ប្រភេទកម្រិត
		6422	ប្រាក់បំណាច់មុខងារ	ចំណាយលើប្រាក់បំណាច់មុខងារដោយគិតទៅតាមមុខងារ និង ទៅតាមអត្តសញ្ញាណការងារ របស់មុខងារ
		6423	ប្រាក់បំណាច់ម៉ោងបន្ថែម	ចំណាយលើប្រាក់បំណាច់ម៉ោងបន្ថែមជូនមន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលបានធ្វើការលើស ម៉ោង និង ចំណាយជាប្រាក់ឧបត្ថម្ភជូនមន្ត្រីដែលជាគ្រូបង្រៀន
		6424	ប្រាក់កំរៃគរុកោសល្យ	ចំណាយលើប្រាក់កំរៃគរុកោសល្យជូនមន្ត្រី និង គ្រូបង្រៀន
		6425	ប្រាក់បំប៉នជីវភាពពិសេស	
		6426	ប្រាក់បំណាច់តំបន់	ចំណាយឧបត្ថម្ភដល់មន្ត្រីរាជការ ប៉ូលីស និង មាហាវ ដែលទៅធ្វើការនៅកន្លែងឆ្ងាយ
		6427	ប្រាក់បំណាច់ទទួលខុសត្រូវ	ចំណាយឧបត្ថម្ភដល់មន្ត្រីរាជការ ប៉ូលីស និង មាហាវ ដែលបំពេញភារៈកិច្ចតាមការចាត់តាំង របស់ក្រសួង-ស្ថាប័ន
		6428	ប្រាក់បំណាច់ការងារធ្ងន់ និងបំពេញសុខភាព	ចំណាយលើប្រាក់បំណាច់ការងារធ្ងន់ និង បំពេញសុខភាព ដូចជា មន្ត្រីដែលបានចាត់អោយ ទៅបំពេញការងារនៅតំបន់ដែលមានជំងឺគ្រុនចាញ់ មន្ត្រីរចនាគារជាតិដែលធ្វើការងាររាប់ លុយមន្ត្រីធ្វើការងារនៅក្នុងបទដ្ឋានសាធារណៈ.....

ឧបសម្ព័ន្ធ ២

មាតិកាចំណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
	6429	ការសង និងការបង្វិលវិញ	ការបង្វិលថវិកាចូលរចនាគារជាតិវិញលើការដកសាច់ប្រាក់ពីរចនាគារជាតិលើសពីចំណាយ ជាក់ស្តែង សំរាប់លាភការ និង ប្រាក់បំណាច់បុគ្គលិកក្របខ័ណ្ឌរចនាគារ
	643	រង្វាន់ និងប្រាក់បំណាច់ផ្សេងៗទៀត	ចំណាយលើការរង្វាន់ និង ប្រាក់បំណាច់ផ្សេងៗទៀតជូនបុគ្គលិកក្របខ័ណ្ឌរចនាគារដែល កំពុងបំរើការងារក្នុងក្រសួង-ស្ថាប័នរដ្ឋាភិបាល
	6431	កន្សោមអាទិភាព	ចំណាយឧបត្ថម្ភដល់មន្ត្រីរាជការដែលអនុវត្តការងារកំពុងរាងអាទិភាព
	6432	ប្រាក់បំណាច់សំរាប់ប្រឡង-ប្រឡងប្រជែង	ចំណាយលើការរៀបចំការប្រឡង (ឬ ប្រកួត) រួមទាំងការចំណាយផ្សេងៗទៀត នៅក្នុងការប្រឡងលើកលែងតែសំភារៈសំរាប់បំរើអោយការប្រឡង និងប្រាក់ឧបត្ថម្ភកំសាំង ការពារសុវត្ថិភាពនៅក្នុងការរៀបចំការប្រឡង (ឬប្រកួត)
	6433	រង្វាន់	ចំណាយលើការផ្តល់រង្វាន់ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុជូនមន្ត្រីរាជការ
	6434	ប្រាក់បំណាច់បុគ្គលិកក្រសួងផ្សេងៗ	ចំណាយលើការកំសាំងការពារសុវត្ថិភាព អ្នកយកព័ត៌មាន វិទ្យុ ទូរទស្សន៍ ឧបត្ថម្ភកងត្រួតពិនិត្យ កងកិត្តិយស អ្នកបំបាក់កំសាំងផ្ទាល់ ដែលមកពីស្ថាប័នផ្សេងទៀតរបស់រដ្ឋាភិបាលនៅក្នុង ការរៀបចំពិធីផ្សេងៗ ដូចជា ការប្រឡងសញ្ញាប័ត្រ ការប្រកួតកីឡា.....
	6435	ប្រាក់បំណាច់គ្រូបង្គោលក្រសួងផ្សេងៗ	ការចំណាយលើប្រាក់បំណាច់គ្រូមតិក្រសួងផ្សេងៗ
	6436	អាហារសំរាប់បុគ្គលិករដ្ឋ	ចំណាយលើអាហារកងទ័ពសំរាប់គ្រូពេទ្យប្រចាំការ ឬ មន្ត្រីប្រចាំការ
	6438	ផ្សេងៗ	រង្វាន់ និង ប្រាក់បំណាច់ផ្សេងៗទៀតក្រៅពីអនុគណនី ០៦ ខាងលើ (៦៤៣១, ៦៤៣២, ៦៤៣៣, ៦៤៣៤, ៦៤៣៥ និង ៦៤៣៦) ដូចជាចំណាយឧបត្ថម្ភអ្នកឆន្ទៈ អ្នកបកប្រែ អ្នកផ្សេងៗផ្សេងៗ អ្នករៀបចំចងក្រងឯកសារ អ្នកសរសេរសញ្ញាប័ត្រ អ្នកវាយកុំព្យូទ័រ អ្នកតុល្យប.....
	6439	ការសង និងការបង្វិលវិញ	ការបង្វិលថវិកាចូលរចនាគារជាតិវិញលើការដកសាច់ប្រាក់ពីរចនាគារជាតិលើសពីចំណាយ ជាក់ស្តែង សំរាប់រង្វាន់ និង ប្រាក់បំណាច់ផ្សេងៗទៀត
	644	លាភការ និងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌ	ចំណាយលើការផ្តល់លាភការ និង ប្រាក់បំណាច់ជូនបុគ្គលិកមិនមែនក្របខ័ណ្ឌ ដែលមានទីដាក់ការពិន័យនៅក្នុងរដ្ឋាភិបាលដូចជាអាជ្ញាធរសាធារណៈ
	6441	បៀវត្សមូលដ្ឋានបុគ្គលិកជាប់កិច្ចសន្យា	ចំណាយជាបៀវត្សជូនបុគ្គលិកជាប់កិច្ចសន្យា
	6442	លាភការផ្សេងៗទៀតបុគ្គលិកជាប់កិច្ចសន្យា	ចំណាយជាលាភការផ្សេងៗទៀតជូនបុគ្គលិកជាប់កិច្ចសន្យាដែលមានគុណសម្បត្តិ ដូចជាប្រាក់លើកទឹកចិត្ត.....
	6443	បៀវត្សមូលដ្ឋានបុគ្គលិកអណ្តែត	ចំណាយជាបៀវត្សជូនបុគ្គលិកអណ្តែត
	6444	លាភការផ្សេងៗទៀតបុគ្គលិកអណ្តែត	ចំណាយជាលាភការផ្សេងៗទៀតជូនបុគ្គលិកអណ្តែតដែលមានគុណសម្បត្តិ ដូចជា ប្រាក់លើកទឹកចិត្ត.....
	6449	ការសង និងការបង្វិលវិញ	ការបង្វិលថវិកាចូលរចនាគារជាតិវិញលើការដកសាច់ប្រាក់ពីរចនាគារជាតិលើសពីចំណាយ ជាក់ស្តែង សំរាប់លាភការ និងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌ និង បុគ្គលិកអណ្តែត
	645	ប្រាក់វិភាជន៍សង្គម	ចំណាយលើប្រាក់វិភាជន៍សង្គមផ្សេងៗ ដូចជា ប្រាក់បំណាច់ជាលក្ខណៈ គ្រួសារ ឧបត្ថម្ភមន្ត្រីមានជំងឺ អ្នកសំរាលកូន រោងភាព និងកូន អ្នកសំរាលបំប៉ិកការងារ គ្រោះថ្នាក់ក្នុងការងារ ទទួលភាព និង ឧបត្ថម្ភដល់កូនកំព្រាបស់មន្ត្រីរាជការ.....

ឧបសម្ព័ន្ធ ២

មាតិកាចំណាយថវិកាទូទៅរបស់រដ្ឋ

(គ្រប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ល.រ	គណនី អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
	6451	ប្រាក់បំណាច់ជាលក្ខណៈគ្រួសារ	ចំណាយឧបត្ថម្ភកូន និង ប្រពន្ធរបស់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍
		• កូនមានអាយុតិចជាង១៥ ឆ្នាំ	ចំណាយឧបត្ថម្ភកូនដែលមានអាយុតិចជាង ១៥ ឆ្នាំ
		• កូនរៀនវិទ្យាល័យ អនុវិទ្យាល័យ	ចំណាយឧបត្ថម្ភកូនរៀនវិទ្យាល័យ និង អនុវិទ្យាល័យ
		• ប្រាក់បំណាច់អ្នកក្នុងបន្ទុក	ចំណាយឧបត្ថម្ភប្រពន្ធរបស់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍
	6452	មន្ត្រីមានជំងឺ និងឧបត្ថម្ភអ្នកសំរាលកូន	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលមានជំងឺ និង សំរាលកូន
	6453	មរណៈភាព	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលទទួលមរណៈភាព
	6454	ឧបត្ថម្ភវិវត្តន៍	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលចូលវិវត្ត
	6455	ឧបត្ថម្ភដល់អ្នកសុំឈប់ពីការងារ	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលឈាឈប់ពីការងារ
	6456	គ្រោះថ្នាក់ក្នុងការងារ និង ទទួលបាន	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារកិច្ច
	6457	ឧបត្ថម្ភដល់កូនកំព្រាបស់មន្ត្រីរាជការ	ចំណាយឧបត្ថម្ភដល់កូនកំព្រាបស់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍
	6458	ផ្សេងៗ	ចំណាយឧបត្ថម្ភផ្សេងៗទៀតដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ក្រៅពីអនុគណនី ០៧ ខាងលើ (៦៤៥១, ៦៤៥២, ៦៤៥៣, ៦៤៥៤, ៦៤៥៥, ៦៤៥៦ និង ៦៤៥៧)
	6459	ការសង និងការបង្វិលវិញ	ការបង្វិលពីការចូលរចនាគោរពជាតិវិញលើការដកសាច់ប្រាក់ពីរចនាគោរពជាតិលើសពីចំណាយ ជាក់ស្តែងសំរាប់ប្រាក់វិភាជន៍សង្គម
ប្រភេទទី២: បន្ទុកហិរញ្ញវត្ថុ		គិតចំណាយដែលទាក់ទងនឹងការប្រែប្រួលហិរញ្ញវត្ថុ	
66	បន្ទុកហិរញ្ញវត្ថុ	ជំពូកនេះកត់ត្រាចំណាយលើការប្រាក់នៃកម្មវិធីប្រទេស និង ក្រៅប្រទេស និង ការប្រាក់សំរាប់ការបោះដោយប័ណ្ណរចនាគោរព និង សញ្ញាប័ណ្ណផ្សេងៗ ។ ចំណែក បន្ទុកដែល ជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងការអនុវត្តសេវាធនាគារ ត្រូវបានកត់ត្រានៅក្នុងគណនី ៦២៧ ។ វិការសង វិញទូទៅប្រាក់ដើមនៃកម្មវិធីនេះត្រូវ កត់ត្រានៅក្នុងចំណាយជាមូលធន (៥. ១៦) ។ ចំពោះលំអៀងនៃការប្រាក់ ត្រូវបានចាត់ទុកជាការខាតបង់ពីការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាប្រចាំប្រចាំឆ្នាំ ។	
661	ការប្រាក់នៃបំណុលក្នុងប្រទេស	ចំណាយលើការប្រាក់នៃការខ្ចីក្នុងប្រទេស និង ចំណាយលើការប្រាក់សំរាប់ការបោះដោយ ប័ណ្ណរចនាគោរព និង សញ្ញាប័ណ្ណផ្សេងៗ	
6611	ធនាគារជាតិ	ចំណាយលើការប្រាក់នៃការខ្ចីពីធនាគារជាតិ	
6612	ធនាគារពាណិជ្ជ	ចំណាយលើការប្រាក់នៃការខ្ចីពីធនាគារពាណិជ្ជ	
6613	ប័ណ្ណរចនាគោរព	ចំណាយលើការប្រាក់នៃការបោះដោយប័ណ្ណរចនាគោរព	
6614	សញ្ញាប័ណ្ណ	ចំណាយលើការប្រាក់នៃការបោះដោយសញ្ញាប័ណ្ណ	
6618	ផ្សេងៗ	ចំណាយលើការប្រាក់ផ្សេងៗទៀតដែលមិនមាននៅក្នុងអនុគណនី ៤ ខាងលើ (៦៦១១, ៦៦១២, ៦៦១៣ និង ៦៦១៤)	
662	ការប្រាក់នៃបំណុលក្រៅប្រទេស	ចំណាយលើការប្រាក់នៃការខ្ចីក្រៅប្រទេសពីពហុភាគី និង រដ្ឋភាគី	
6621	ពហុភាគី	ចំណាយលើការប្រាក់នៃការខ្ចីក្រៅប្រទេសពីពហុភាគី ដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង អង្គការអន្តរជាតិផ្សេងៗទៀត	
6622	រដ្ឋភាគី	ចំណាយលើការប្រាក់នៃការខ្ចីក្រៅប្រទេសពីរដ្ឋភាគី ដូចជា ប្រទេសជប៉ុន, បារាំង, អាឡិចម៉ង់ និង ប្រទេសផ្សេងៗទៀត	

ឧបសម្ព័ន្ធ ២

មាតិកាជំនួយថវិកាធុរកិច្ចរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ល.រ	គណនី	អត្ថបទ	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
666			ខាតពិការប្តូរប្រាក់	ចំណាយលើការប្តូរប្រាក់
668			បន្ទុកហិរញ្ញវត្ថុផ្សេងៗទៀត	ចំណាយលើបន្ទុកហិរញ្ញវត្ថុផ្សេងៗទៀតដែលមិនមាននៅក្នុងគណនី ០៣ ខាងលើ (៦៦១ ៦៦២ និង ៦៦៦)
ប្រភេទទី៣: អន្តរាគមន៍សាធារណៈ				ចំនាយសំរាប់បន្តបង្កើន ៤០ ៥០២ស.រ. ២
65			ឧបត្ថម្ភធន និងជំនួយសង្គម	ចំណាយថវិការដ្ឋសំរាប់ឧបត្ថម្ភធនដល់រដ្ឋបាលដែនដី អង្គការសាធារណៈ គ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល សហគ្រាសសាធារណៈ និង អង្គភាព ដែលមានលក្ខណៈសង្គម និង វេជ្ជបណ្ឌិត បរិភោគរបស់រដ្ឋាភិបាលក្នុងការអនុវត្ត គំរោង វិភាគការបង្កើនសេវាសាធារណៈឧបត្ថម្ភធន និង ប្រាក់វិភាគសង្គម ។
651			ឧបត្ថម្ភធនដល់រដ្ឋបាលដែនដី	ចំណាយថវិការដ្ឋសំរាប់ឧបត្ថម្ភធនដល់រដ្ឋបាលដែនដី អង្គការសាធារណៈ គ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល សហគ្រាសសាធារណៈ និង អង្គភាព ដែលមានលក្ខណៈសង្គម និង វេជ្ជបណ្ឌិត បរិភោគរបស់រដ្ឋាភិបាលក្នុងការអនុវត្ត គំរោង វិភាគការបង្កើនសេវាសាធារណៈឧបត្ថម្ភធន និង ប្រាក់វិភាគសង្គម ។
6511			ឧបត្ថម្ភធនដល់ខេត្ត-ក្រុង	ចំណាយថវិការដ្ឋសំរាប់ឧបត្ថម្ភធនដល់ខេត្ត-ក្រុង
6512			ឧបត្ថម្ភធនដល់ស្រុក	ចំណាយថវិការដ្ឋសំរាប់ឧបត្ថម្ភធនដល់ស្រុក
6513			ឧបត្ថម្ភធនដល់ឃុំ-សង្កាត់	ចំណាយថវិការដ្ឋសំរាប់ឧបត្ថម្ភធនដល់ឃុំ-សង្កាត់
652			ឧបត្ថម្ភធនដល់អង្គការសាធារណៈ	ការឧបត្ថម្ភធនដល់អង្គការសាធារណៈទាំងឡាយ ដែលជាអាជ្ញាធរស្ថិតក្រោមអាណាព្យាបាល របស់រដ្ឋាភិបាលដើម្បី ដូចជាអាជ្ញាធរសេដ្ឋកិច្ច សិទ្ធិមនុស្ស.....
653			ឧបត្ថម្ភធនដល់គ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល	ការឧបត្ថម្ភធនដល់អង្គការសាធារណៈទាំងឡាយ ដែលជាអង្គភាពសាធារណៈស្ថិតក្រោម អាណាព្យាបាលរបស់ក្រសួងខ្លួន ។
654			ការចូលរួមក្នុងការអនុវត្តគំរោង	ថវិកាបរិភោគរបស់រដ្ឋនៅក្នុងការចូលរួមអនុវត្តគំរោងវិនិយោគដោយហិរញ្ញប្បទានក្រៅ ប្រទេសផ្ទាល់
6541			ចំណាយចូលរួមក្នុងការអនុវត្តគំរោង	ថវិកាបរិភោគរបស់រដ្ឋនៅក្នុងការចូលរួមអនុវត្តគំរោងវិនិយោគដោយហិរញ្ញប្បទានក្រៅ ប្រទេសផ្ទាល់ ដែលទាក់ទងនឹងចំណាយសំរាប់កិច្ចដំណើរការ ដូចជា ការបណ្តុះបណ្តាល បេសកកម្ម.....
6542			ចំណាយជាមូលធនក្នុងការអនុវត្តគំរោង	ថវិកាបរិភោគរបស់រដ្ឋនៅក្នុងការចូលរួមអនុវត្តគំរោងវិនិយោគដោយហិរញ្ញប្បទានក្រៅ ប្រទេសផ្ទាល់ ដែលទាក់ទងនឹងចំណាយសំរាប់វិនិយោគ ដូចជាការសាងសង់ស្ថានបូម.....
6549			ទិញទំនិញចំណាយវិនិយោគ	អនុគណនីនេះមានសក្តានុពលដែលមានចំនួនទឹកប្រាក់ស្មើនឹងថវិកាថវិកាថវិកាថវិកា ចូលរួមអនុវត្តគំរោង ។ ទឹកប្រាក់នេះត្រូវបានកាត់ត្រាទៅក្នុងការអនុវត្តគំរោងត្រូវបាន បញ្ចប់សព្វគ្រប់ ហើយត្រូវធ្វើទិញទំនិញនៅក្នុងថ្នាក់២ (ចំណាយជាមូលធន) ។
655			ឧបត្ថម្ភធនដល់សហគ្រាសសាធារណៈ និងសហគ្រាសឯកជន	ការឧបត្ថម្ភធនដល់សហគ្រាសសាធារណៈរបស់រដ្ឋដែលមានចំណែកមូលធនភាគច្រើន និង ឧបត្ថម្ភធនដល់សហគ្រាសឯកជនដែលនៅក្នុងខ្លួន ។

ឧបសម្ព័ន្ធ ២

មាតិកាទំណាយថវិកាឧបសម្ព័ន្ធ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
		6551	ឧបត្ថម្ភធនដល់សហគ្រាសសាធារណៈ	ការឧបត្ថម្ភធនដល់សហគ្រាសសាធារណៈរបស់រដ្ឋដែលមានចំណែកមូលធនភាគច្រើន
			• ឧបត្ថម្ភធនទទួលបានដល់សហគ្រាសសាធារណៈមិនមានលក្ខណៈហិរញ្ញវត្ថុ	ឧបត្ថម្ភធនលើមធ្យោបាយដល់សហគ្រាសសាធារណៈនៅក្នុងការផលិតទំនិញ និងសេវាមិនមែនធានា
			• ឧបត្ថម្ភធនបំពេញខាតដល់សហគ្រាសសាធារណៈមិនមានលក្ខណៈហិរញ្ញវត្ថុ	ឧបត្ថម្ភធនការបំពេញខាតដល់សហគ្រាសសាធារណៈនៅក្នុងការផលិតទំនិញ និងសេវាមិនមែនធានា
			• ឧបត្ថម្ភធនផ្សេងៗជាប្រចាំដោយសហគ្រាសសាធារណៈមិនមានលក្ខណៈហិរញ្ញវត្ថុ	ឧបត្ថម្ភធនផ្សេងៗជាប្រចាំដល់សហគ្រាសសាធារណៈនៅក្នុងការផលិតទំនិញ និងសេវាមិនមែនធានា
			• ឧបត្ថម្ភធនផ្សេងៗសំរាប់តុល្យភាពដល់សហគ្រាសសាធារណៈមិនមានលក្ខណៈហិរញ្ញវត្ថុ	ឧបត្ថម្ភធនផ្សេងៗសំរាប់តុល្យភាពដល់សហគ្រាសសាធារណៈនៅក្នុងការផលិតទំនិញ និងសេវាមិនមែនធានា
			• ឧបត្ថម្ភធនដល់សហគ្រាសសាធារណៈមានលក្ខណៈហិរញ្ញវត្ថុ	ឧបត្ថម្ភធនដល់សហគ្រាសសាធារណៈនៅក្នុងការផ្តល់សេវាធានា
		6552	ឧបត្ថម្ភធនដល់សហគ្រាសឯកជន	ការឧបត្ថម្ភធនដល់សហគ្រាសឯកជនក្នុងប្រទេសដែលនៅក្នុងក្រុងការផលិតទំនិញ និងសេវាមួយ ដើម្បីរក្សាសហគ្រាសនោះអាចប្រកួតប្រជែងលើទីផ្សារបាន
		656	វិភាគទានដល់អង្គការអន្តរជាតិធានា	ការបដិភាគទានរបស់រដ្ឋក្នុងការចូលជាសមាជិកអង្គការអន្តរជាតិ និង ប្រាក្រឹក្សាធានាសង្គមដល់អង្គការអន្តរជាតិធានា
		6561	អង្គការសហប្រជាជាតិ	ការបដិភាគទានរបស់រដ្ឋក្នុងការចូលជាសមាជិកអង្គការសហប្រជាជាតិ និង ប្រាក្រឹក្សាធានាសង្គមដល់អង្គការនេះ
		6562	ធនាគារពិភពលោក	ប្រាក្រឹក្សាធានាសង្គមរបស់រដ្ឋ ដល់ធនាគារពិភពលោក
		6563	ធនាគារអភិវឌ្ឍន៍អាស៊ី	ប្រាក្រឹក្សាធានាសង្គមរបស់រដ្ឋ ដល់ធនាគារអភិវឌ្ឍន៍អាស៊ី
		6564	សហព័ន្ធអន្តរជាតិខាងកីឡាផ្សេងៗ	ការបដិភាគទានរបស់រដ្ឋក្នុងការចូលជាសមាជិកសហព័ន្ធអន្តរជាតិខាងកីឡាផ្សេងៗ និង ប្រាក្រឹក្សាធានាសង្គមដល់សហព័ន្ធនេះ
		6565	អង្គការអាស៊ាន	ការបដិភាគទានរបស់រដ្ឋក្នុងការចូលជាសមាជិកអង្គការអាស៊ាន និង ប្រាក្រឹក្សាធានាសង្គមដល់អង្គការនេះ
		6566	អង្គការអន្តរជាតិផ្សេងៗទៀត	ការបដិភាគទានរបស់រដ្ឋក្នុងការចូលជាសមាជិកអង្គការអន្តរជាតិផ្សេងៗទៀតដែលមិនមាននៅក្នុងអនុគណនី ០៥ ខាងលើ (៦៥៦១, ៦៥៦២, ៦៥៦៣, ៦៥៦៤ និង ៦៥៦៥)
		657	ជំនួយសង្គម និងប្រាក្រឹក្សាជន	ការផ្តល់វិភាគទានសង្គមទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ទៅដល់កិច្ចការពារទាំងមូល ឬ ចំណែកខ្លះនៃប្រជាជនដែលប្រឈមនឹងហានិភ័យមួយចំនួន ដូចជាហេតុការណ៍ដែលងាយនឹងទទួលបានផលវិបាក ទទួលបានប៉ះពាល់ជាអវិជ្ជមានខាងផ្នែកសុខាភិបាលភាព ដែលនាំអោយកើនឡើងនូវបន្ទុកចំណាយ និង កាត់បន្ថយចំណូលរបស់ប្រជាជន ។
		6571	ជំនួយដល់ប្រជាជនសំរាកពេទ្យ និងចំណាយដំណើរការរបស់មណ្ឌលថែទាំសុខភាព	ការផ្តល់វិភាគទានសង្គមទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុដល់ប្រជាជនព្រឹត្តិសំរាកពេទ្យ និង ដល់ស្ថាប័នដែលផ្តល់សេវាសុខភាព (ដូចជាមណ្ឌលសុខភាព និងការចំណាយរបស់ស្រុកប្រតិបត្តិទាំង ១១របស់ក្រសួងសុខាភិបាល.....)
		6572	ឱសថ	ចំណាយលើការទិញឱសថចែកជូនដល់ប្រជាជនទូទៅដែលមិនមែនជាមន្ត្រីរដ្ឋដើម្បីព្យាបាលជំងឺ

ឧបសម្ព័ន្ធ ២

មាតិកាចំណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
		6573	អាហារ និងសំភារៈ (ស្បៀងបំប៉ន)	ចំណាយលើការទិញអង្ករសំរាប់ប្រគល់ជូនកម្មវិធីស្បៀងអាហារពិភពលោក ចំណាយលើការទិញ ស្បៀង និង សំភារៈសំរាប់ផ្តល់ជូនប្រជាជនទូទៅដែលមិនមែនជាមន្ត្រីរាជការ ចំណាយលើការទិញស្រូវរុក្ខ ការទិញស្បៀងបំប៉ន.....
		6574	ជួយជំនួយគ្រោះដោយគ្រោះធម្មជាតិ	អំណោយជាហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុសំរាប់ជួយដល់ប្រជាជនទូទៅគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ (ទឹកជំនន់ រញ្ជួយដី គ្រោះរាំងស្ងួត) ដូចជា ចំណាយទិញប្រេងស្រូវរុក្ខ ជីគីមី ថ្នាំសំលាប់សត្វល្អិត.....
		6575	អាហារូបករណ៍សំរាប់ការសិក្សា និងស្រាវជ្រាវក្នុងប្រទេស	អាហារូបករណ៍សំរាប់ផ្តល់ជូនប្រជាជនទូទៅដែលមិនមែនជាមន្ត្រីរាជការ សិស្ស និង ទិស្សិតដើម្បីបំប៉ន និង សិក្សាស្រាវជ្រាវក្នុងប្រទេស ។
		6576	អាហារូបករណ៍សំរាប់ការសិក្សា និងស្រាវជ្រាវក្រៅប្រទេស	អាហារូបករណ៍សំរាប់ផ្តល់ជូនប្រជាជនទូទៅដែលមិនមែនជាមន្ត្រីរាជការ សិស្ស និង ទិស្សិតដើម្បីបំប៉ន និង សិក្សាស្រាវជ្រាវក្រៅប្រទេស ដូចជាចំណាយបង់សិទ្ធិប្រឡង ចំណាយលើសោហ៊ុយធ្វើដំណើរ ហ្វេបចុក ស្នាក់នៅ និង ផ្សេងៗទៀត របស់សិស្សដែលត្រូវទៅចូលរួមប្រឡង ។ រីឯការចំណាយសំរាប់មន្ត្រីរាជការ ដែលត្រូវដឹកនាំសិស្សទៅចូលរួម ត្រូវកត់ត្រានៅក្នុងគណនី ៦២៥ ។
		6577	សំណងខូចខាតដោយឧប្បទ្វរហេតុសាធារណៈ	ចំណាយសងការខូចខាតដោយឧប្បទ្វរហេតុសាធារណៈផ្សេងៗ ដូចជាសំណងខូចខាតក្នុងព្រឹត្តិការណ៍កូដកម្ម សំណងការខូចខាតដែលបង្កដោយមន្ត្រីមានសមត្ថកិច្ច នៅក្នុងការបំពេញបេសកកម្ម.....
		6578	ផ្សេងៗ	ចំណាយពិសេសរបស់រាជរដ្ឋាភិបាល ជំនួយសង្គម និង ប្រាក់វិភាជន៍ផ្សេងៗទៀត និង ចំណាយអន្តរាគមន៍ ក្នុងវិស័យសេដ្ឋកិច្ច ដែលមិនមាននៅក្នុងអនុគណនី ០៧ ខាងលើ (៦៥៧១, ៦៥៧២, ៦៥៧៣, ៦៥៧៤, ៦៥៧៥, ៦៥៧៦ និង ៦៥៧៧) ដូចជា ថ្លៃសំរាប់ផ្តល់ជូនកីឡាករ និង សិស្សដែលទទួលបានជ័យលាភី បោះអត្តសញ្ញាណប័ណ្ណ ស្បៀងកៅស៊ូសារពាងសាស្ត្រ.....
		658	ឧបត្ថម្ភដល់អង្គភាពដែលមានលក្ខណៈសង្គម និងវប្បធម៌	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដល់អង្គភាពដែលមានលក្ខណៈសង្គម និងវប្បធម៌ ហើយមិនស្នើសុំប្រាក់ចំណេញនៅក្នុងការផ្តល់សេវា និង ជួយប្រជាជន
		6581	ឧបត្ថម្ភសហគមន៍	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដល់សហគមន៍ និង ចំណាយឧបត្ថម្ភកំលាំងបង្កប់តាមរោងចក្រដើម្បីទប់ស្កាត់ជំនួញ.....
		6582	ឧបត្ថម្ភអនុលោមតាមកំណត់	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដល់អនុលោមតាមកំណត់នៅក្នុងការជួយចិញ្ចឹម និង មើលថែទាំកុមារកំណត់
		6583	ឧបត្ថម្ភដំណើរលំហែ និងសិក្សា	ចំណាយទស្សនៈកិច្ចសិក្សានានាក្នុងប្រទេសសំរាប់ប្រជាជនទូទៅដែលមិនមែនជាមន្ត្រីរាជការ សិស្ស និង ទិស្សិត
		6584	ឧបត្ថម្ភភាគបាទក្រហម	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដល់ភាគបាទក្រហម
		6585	ឧបត្ថម្ភសហគមន៍កីឡា និងវប្បធម៌	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដល់សហគមន៍កីឡា និង វប្បធម៌ ដូចជាប្រាក់ឧបត្ថម្ភក្រុមកីឡាករ រហូតដល់កីឡាករ រៀបចំទិលានប្រកួត.....

ឧបសម្ព័ន្ធ ២

មាតិកាចំណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	បរិយាយ	សេចក្តីពន្យល់វិភាគថវិកា
	6586	ឧបត្ថម្ភមណ្ឌលស្តារលទ្ធភាពពលកម្ម និងសម្បទាន និងបណ្តុះបណ្តាលអភិវឌ្ឍ	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដល់មណ្ឌលស្តារលទ្ធភាពពលកម្ម និងសម្បទាន និង បណ្តុះបណ្តាលអភិវឌ្ឍ សំរាប់ដំណើរការងារ លើកលែងចំណាយលើទឹក និង ថាមពលអគ្គិសនី
	6587	ចំណាយសង្គមកិច្ចរបស់ព្រះមហាក្សត្រ	ចំណាយលើការទិញអំណោយសំរាប់ព្រះមហាក្សត្រដើម្បីចែកជូនដល់ប្រជាជនក្រីក្រ
ប្រភេទទី៤: ចំណាយផ្សេងៗ			ចំណាយលើកងទ័ពអាគរ និង ការសាងសង់កងទ័ព
63		ពន្ធ និង អាករ	ពន្ធ និង អាករដែលបង់ដោយរដ្ឋក្នុងក្របខ័ណ្ឌនៃដំណើរការសេវាបេសកកម្ម
	631	លក់ប័ត្រ	ចំណាយលើការបង់ពន្ធយានយន្តប្រចាំឆ្នាំដែលជាមូលដ្ឋានសម្រាប់បង់ពន្ធនិងស្ថាប័នរដ្ឋាភិបាល
	632	បន្ទុកពន្ធលើការទំនិញនិងសំភារៈ	គឺជាចំណាយរបស់ក្រសួង-ស្ថាប័នរដ្ឋក្នុងការបង់ពន្ធលើការទំនិញនិងសំភារៈ និងសំភារៈដែលផ្តល់ដោយបណ្តាប្រទេសជាដៃគូអភិវឌ្ឍន៍
	633	បន្ទុកពន្ធប្រចាំប្រតិបត្តិ	គឺជាចំណាយរបស់ក្រសួង-ស្ថាប័នរដ្ឋទាំងផ្នែកកណ្តាល និង ផ្នែកខេត្ត-ក្រុង ក្នុងការបង់ពន្ធ ដើម្បីទទួលបាននូវកម្មសិទ្ធិស្របច្បាប់ដូចជាចំណាយលើការធ្វើប្តឹងកម្មសិទ្ធិដី.....
	634	បន្ទុកពន្ធលើផលទទួលបានពីដី ដុះសម្បែង	គឺជាចំណាយរបស់ក្រសួង-ស្ថាប័នរដ្ឋទាំងផ្នែកកណ្តាល និង ផ្នែកខេត្ត-ក្រុង ក្នុងការបង់ពន្ធ លើផលទទួលបានពីការដុះដី ដុះសម្បែង
	709	ការសង និងការបង្វិលវិញ	សងលើអាករលើតម្លៃបន្ថែម (VAT)
	7090	លើកលែង ៧០០	
	7091	លើកលែង ៧០១	
	7092	លើកលែង ៧០២	
	7093	លើកលែង ៧០៣	
	7094	លើកលែង ៧០៤	
	7095	លើកលែង ៧០៥	
	7098	លើកលែង ៧០៨	
ប្រភេទទី៥: ចំណាយតាមវិស័យ និងចំណាយទីតាំងស្ថានភាព (ប្រភេទទី៥-ប្រភេទទី៦)			ចំណាយលើកងទ័ពអាគរ និងប្រតិបត្តិការសេវាបេសកកម្ម ឬ ធុរកិច្ច
ប្រភេទទី៥: ចំណាយតាមវិស័យ (ចំណាយសាច់ប្រាក់)			ចំណាយលើកងទ័ពអាគរ និងប្រតិបត្តិការសេវាបេសកកម្ម ឬ ធុរកិច្ច
67		បន្ទុកពិសេស	ជំពូកនេះក៏ត្រូវប្រតិបត្តិការនៃវិស័យតាមវិស័យដែលធ្វើជាមួយក្រុមហ៊ុនបោះពុម្ព អាណត្តិប៉ុន្តែការបោះពុម្ពនេះមិនទទួលបានការគាំទ្រសាច់ប្រាក់របស់រដ្ឋាភិបាល ។ ប្រតិបត្តិការនេះគឺជាតំណភ្ជាប់ ដើម្បីបង់ប្រាក់សាច់ប្រាក់ ឬ អាណាប័ក ។
	671	កម្មវិធីបង្កើនចំណេះដឹងស្តារលទ្ធភាព	កម្មវិធីនេះត្រូវសំរាប់ការចំណាយមួយនៃវិស័យតាមវិស័យ ដើម្បីធ្វើអោយគ្រូបង្រៀនតាមច្បាប់ នូវឱកាស ឬ កម្មវិធីបង្កើនចំណេះដឹងស្តារលទ្ធភាពសម្រាប់ប្រជាជន ។
	675	តំលៃកម្មវិធីបង្កើនចំណេះដឹងស្តារលទ្ធភាព (តំលៃទៅសង)	កម្មវិធីនេះត្រូវសំរាប់តំលៃកម្មវិធីបង្កើនចំណេះដឹងស្តារលទ្ធភាពដែលបានលក់ក្រោយពីអស់អាយុ កាលប្រើប្រាស់ដែលបានកំណត់នៅក្នុងការកាត់រំលោះ
68		ទាញដូរធនធានដល់វិស័យអចលនកម្ម	ជំពូកនេះក៏ត្រូវប្រតិបត្តិការនៃវិស័យតាមវិស័យ (មិនពាក់ព័ន្ធនឹងប្រាក់) គឺជាការចំណាយសំរាប់វិស័យអចលនកម្មដែលបានប្រើប្រាស់
	681	ទាញដូរធនធានដល់វិស័យអចលនកម្មរូបិយ	ចំណាយសំរាប់ការវិស័យអចលនកម្មរូបិយ

ឧបសម្ព័ន្ធ ២

មាតិកាចំណាយថវិកាទូទៅរបស់រដ្ឋ

(ភាគីជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

កូដ	គណនី	បរិយាយ	សមត្ថិកាទូទៅនៃមាតិកាថវិកា
562		ទាញដូរទានអោយដល់វិស័យសេវាសង្គម	ចំណាយសំរាប់ការរស់នៅសេវាសង្គម
ប្រភេទទី៦: ចំណាយចំណេះដឹងប្រចាំឆ្នាំ			គិតជាផ្នែកនៃចំណាយសេវាសង្គមសំរាប់ចំណេះដឹងប្រចាំឆ្នាំ ២
09		ចំណាយចំណេះដឹងប្រចាំឆ្នាំ	គណនីចំណេះដឹងប្រចាំឆ្នាំនៅក្នុងក្រុមហ៊ុនមិនមែនជាប្រតិបត្តិករសាធារណៈ អាជីវកម្មប្រតិបត្តិករ ក៏ ទុកសំរាប់តែធ្វើការកាត់កាត់ប្រចាំឆ្នាំ
091		ចំណាយត្រៀមបំប៉ន	គណនីចំណេះដឹងប្រចាំឆ្នាំនៅក្នុងក្រុមហ៊ុនមិនមែនជាប្រតិបត្តិករសាធារណៈ ត្រូវបំប៉នចំណេះដឹងប្រចាំឆ្នាំ ដូចជា គ្រោះថ្នាក់ ការប្រើប្រាស់បោះពុម្ព.....
092		ចំណាយផ្សេងៗ	គណនីចំណេះដឹងប្រចាំឆ្នាំនៅក្នុងក្រុមហ៊ុនមិនមែនជាប្រតិបត្តិករសាធារណៈ ដើម្បីបំប៉នកម្មវិធីសាធារណៈដែលកំណត់ដោយរដ្ឋ ហើយដែលសកម្មភាពទាំងនោះ មិនបានត្រូវបានទុកនៅក្នុងកំណត់ការបំប៉ន
ខ.សរុបចំណាយជាមូលធន (ក្រុមទី១+ក្រុមទី២)			ចំណាយសំរាប់ការសាងសង់ និង បំណុលប្រចាំឆ្នាំដែលបានប្រើប្រាស់សម្រាប់ការសាងសង់ ចំណាយ និង កំណត់ចំណាយសំរាប់ការសាងសង់ និង បំណុលប្រចាំឆ្នាំ (ការសាងសង់ សំណង់ប្រចាំឆ្នាំ និង ការសាងសង់សំណង់ប្រចាំឆ្នាំ ការសាងសង់សំណង់ប្រចាំឆ្នាំ ការសាងសង់សំណង់ប្រចាំឆ្នាំ) ចំណាយសំរាប់ការសាងសង់ និង ចំណាយសំរាប់ការសាងសង់ ២
ក្រុមទី១: ចំណាយសាងសង់ (ក្រុមទី១+ក្រុមទី២)			ចំណាយសំរាប់ការសាងសង់ និង ចំណាយសំរាប់ការសាងសង់ និង ចំណាយសំរាប់ការសាងសង់ និង ចំណាយសំរាប់ការសាងសង់ ២
ប្រភេទទី១: ការសាងសង់ និង បំណុលប្រចាំឆ្នាំ			ចំណាយសំរាប់ការសាងសង់ និង បំណុលប្រចាំឆ្នាំ
16		ការសាងសង់ និង បំណុលប្រចាំឆ្នាំ	បំណុលប្រចាំឆ្នាំ និង បំណុលប្រចាំឆ្នាំប្រចាំឆ្នាំ (ប្រាក់បញ្ញើ និង ប្រាក់បញ្ញើប្រចាំឆ្នាំ ប្រចាំឆ្នាំ ១ មាតិកាថវិកាសាធារណៈ បានកំណត់នៅក្នុង គណនី ១៦១, ១៦២, ១៦៣, ១៦៤ និង ១៦៥ ។ គណនី ១៦១, ១៦២ និង ១៦៣ ត្រូវបានកំណត់ជាចំណាយប្រចាំឆ្នាំប្រចាំឆ្នាំ
161		ការសាងសង់ប្រចាំឆ្នាំ	ចំណាយសំរាប់ការសាងសង់ប្រចាំឆ្នាំដែលបានកំណត់សង
1611		ការសាងសង់ប្រចាំឆ្នាំ	ចំណាយសំរាប់ការសាងសង់ប្រចាំឆ្នាំដែលបានកំណត់សង
1612		ការសាងសង់ប្រចាំឆ្នាំ	ចំណាយសំរាប់ការសាងសង់ប្រចាំឆ្នាំដែលបានកំណត់សង
1618		ផ្សេងៗ	ចំណាយសំរាប់ការសាងសង់ប្រចាំឆ្នាំដែលបានកំណត់សង
162		ការសាងសង់ប្រចាំឆ្នាំ	ចំណាយសំរាប់ការសាងសង់ប្រចាំឆ្នាំដែលបានកំណត់សង ដូចជា ការសាងសង់ប្រចាំឆ្នាំ ការសាងសង់ប្រចាំឆ្នាំ និង ប្រាក់បញ្ញើប្រចាំឆ្នាំ
163		ការសាងសង់ប្រចាំឆ្នាំ	ចំណាយសំរាប់ការសាងសង់ប្រចាំឆ្នាំដែលបានកំណត់សង ដូចជា ដំបូង អាជីវកម្ម ប្រាក់បញ្ញើ និង ប្រាក់បញ្ញើប្រចាំឆ្នាំ
165		ប្រាក់បញ្ញើប្រចាំឆ្នាំ	ចំណាយសំរាប់ការសាងសង់ប្រចាំឆ្នាំដែលបានកំណត់សង
1651		សន្តិសុខ	ចំណាយសំរាប់ការសាងសង់ប្រចាំឆ្នាំដែលបានកំណត់សង
1652		គណនីផ្សេងៗ	
166		សន្តិសុខ	ចំណាយសំរាប់ការសាងសង់ប្រចាំឆ្នាំដែលបានកំណត់សង ដូចជា ប្រាក់បញ្ញើប្រចាំឆ្នាំ.....

ហត្ថកាច់ណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីភាពអាថ៌កំបាំង
ប្រភេទទី២: អចលនវត្ថុ				ចំណាយលើអចលនវត្ថុរូបិ៍ អចលនវត្ថុបរិក្ខារ ឆ្នាំ ៩៨៧៤ ដោយការកំណត់ អចលនវត្ថុដែលបានបញ្ជាក់ សៀវភៅ *
20			អចលនវត្ថុរូបិ៍	គឺជាអចលនវត្ថុផ្សេងៗទៀតក្រៅពីបឹង និង ហិរញ្ញវត្ថុ ហើយ អចលនវត្ថុនេះ រួមមាន : សោហ៊ុយសិក្សាស្រាវជ្រាវ និង អភិវឌ្ឍ ប្រកាន់ទិន្នន័យ អាជ្ញាបណ្ណ និង សិទ្ធិប្រហាក់ប្រហែល ។ ដំណាក់កាលនៃការវិនិយោគនៅក្នុង នៅពេល ការងារចប់សព្វគ្រប់ ដំណាក់កាលនៃការវិនិយោគនៅក្នុងដំណាក់កាល ២១
203			សោហ៊ុយសិក្សាស្រាវជ្រាវ និង អភិវឌ្ឍ	ចំណាយនៅអោយសហគ្រាស ឬក្រុមហ៊ុនឯកជនជាតិបុគ្គល និង រូបវន្តបុគ្គល លើការសិក្សា ស្រាវជ្រាវ ដើម្បីធ្វើអោយសំរេចនូវការងារវិនិយោគមួយ ។ នៅពេលការងារត្រូវបានបញ្ចប់ សព្វគ្រប់ គណនី ២០៣ នេះ ត្រូវបានធ្វើនិយ័តកម្មទៅក្នុងដំណាក់កាល ២១
	2031		សោហ៊ុយសិក្សា	ចំណាយនៅអោយសហគ្រាស ឬ ក្រុមហ៊ុនឯកជនជាតិបុគ្គល និង រូបវន្តបុគ្គល លើការសិក្សា ដើម្បីធ្វើអោយសំរេចនូវការងារវិនិយោគមួយ
	2032		សោហ៊ុយស្រាវជ្រាវ និង អភិវឌ្ឍ	ចំណាយនៅអោយសហគ្រាស ឬ ក្រុមហ៊ុនឯកជនជាតិបុគ្គល និង រូបវន្តបុគ្គល លើការ ស្រាវជ្រាវ និង អភិវឌ្ឍ ដើម្បីធ្វើអោយសំរេចនូវការងារវិនិយោគមួយ
205			ប្រកាន់ទិន្នន័យ អាជ្ញាបណ្ណ និងសិទ្ធិប្រហាក់ប្រហែល	ចំណាយលើការស្នើសុំប្រកាន់ទិន្នន័យ អាជ្ញាបណ្ណ និង សិទ្ធិប្រហាក់ប្រហែលដើម្បី ធ្វើអោយសំរេចនូវការងារវិនិយោគមួយ ។ នៅពេលការងារចប់សព្វគ្រប់គណនីនេះត្រូវ បានធ្វើនិយ័តកម្មទៅក្នុងដំណាក់កាល ២១
	2051		ប្រកាន់ទិន្នន័យ	ចំណាយលើការស្នើសុំប្រកាន់ទិន្នន័យ ដើម្បីធ្វើអោយសំរេចនូវការងារវិនិយោគមួយ
	2052		អាជ្ញាបណ្ណ	ចំណាយលើការស្នើសុំអាជ្ញាបណ្ណ ដើម្បីធ្វើអោយសំរេចនូវការងារវិនិយោគមួយ
	2053		សិទ្ធិប្រហាក់ប្រហែល	ចំណាយលើការស្នើសុំសិទ្ធិប្រហាក់ប្រហែល ដើម្បីធ្វើអោយសំរេចនូវការងារវិនិយោគមួយ
21			អចលនវត្ថុបរិក្ខារ	ដំណាក់កាលនៃការចំណាយលើការវិនិយោគ និង កែលម្អ និង ជួសជុលដោយដាក់ ចំណាយលើការសាងសង់រូបវន្ត និង ហេដ្ឋារចនាសម្ព័ន្ធ ចំណាយលើរបស់របរ ចរាចរណ៍ សំភារៈ និង ហត្ថចក្រភ័ណ្ឌ និង ចំណាយលើការវិនិយោគអចលនវត្ថុផ្សេងៗ ទៀតដែលត្រូវបានចាត់ទុកថាជាដំណាក់កាលនៃការវិនិយោគ
	211		ឧស្ម័ន និងសម្បត្តិធម្មជាតិផ្សេងៗ	ចំណាយលើការវិនិយោគឧស្ម័ន និង សម្បត្តិធម្មជាតិដើម្បីបំប៉នអោយការងារដឹកជញ្ជូន
	2111		ឧស្ម័ន	ចំណាយលើការវិនិយោគឧស្ម័ន ឬ ឧស្ម័នរួមមាន ឧស្ម័នធម្មជាតិ ឬ ឧស្ម័នឥន្ធនៈ ព្រែក និង ផ្លូវទឹកខាងក្នុង ។ ឧស្ម័នអាចមានលក្ខណៈ ជាឧស្ម័នជាតិ (សំរាប់ការដាំដុះ) ឬសំរាប់សាងសង់ គ្រប់ប្រភេទ
	2112		ឧស្ម័ន	ចំណាយលើការវិនិយោគឧស្ម័ន ឬ ឧស្ម័នរួមមាន ឧស្ម័នធម្មជាតិ ឬ ឧស្ម័នឥន្ធនៈ ព្រែក និង ផ្លូវទឹកខាងក្នុង ។ ឧស្ម័នអាចមានលក្ខណៈ ជាឧស្ម័នជាតិ (សំរាប់ការដាំដុះ) ឬសំរាប់សាងសង់ គ្រប់ប្រភេទ

ឧបសម្ព័ន្ធ ២

បាតិកាចំណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ល.រ កំណត់ អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីបាតិកាថវិកា
2118	សម្បត្តិធម្មជាតិផ្សេងៗ	ចំណាយលើការទិញសម្បត្តិធម្មជាតិផ្សេងៗ ដូចជា ធនធានជីវសាស្ត្រមិនមានលក្ខណៈដាំដុះ ដូចជាសត្វគ្រប់ប្រភេទ និង ដើមឈើ.....
212	ការរៀបចំកែលម្អដីធ្លី និងសម្បត្តិធម្មជាតិផ្សេងៗ	ចំណាយលើការកែលម្អដីធ្លី ដីវិវេ និង សម្បត្តិធម្មជាតិផ្សេងៗដែលរដ្ឋជាកម្មសិទ្ធិករ ហើយ ការងារកែលម្អនេះបានធ្វើអោយកើនឡើងនូវតំលៃដីធ្លី ដីវិវេ និង សម្បត្តិធម្មជាតិទាំងនោះ ។ ការកែលម្អនេះ បានបង្កើននូវសីលភាព គុណភាព និង ផលិតភាពនៃដី ឬ រាក់ដល់ការ បំផ្លាញរបស់វា ។
2121	ការរៀបចំកែលម្អដីធ្លី	ចំណាយលើការរៀបចំកែលម្អដីធ្លី ក្នុងទ្រង់ទ្រាយធំ ហើយការងារកែលម្អនេះបានធ្វើអោយ កើនឡើងនូវតំលៃដីនោះ ដូចជា ការចាក់ដីបំពេញ.....
2122	ការរៀបចំកែលម្អដីវិវេ	ចំណាយលើការរៀបចំកែលម្អដីវិវេ ក្នុងទ្រង់ទ្រាយធំ ហើយការងារកែលម្អនេះបានធ្វើអោយ កើនឡើងនូវសីលភាពនៃការធ្វើអាជីវកម្ម
2128	ការរៀបចំកែលម្អសម្បត្តិធម្មជាតិផ្សេងៗ	ចំណាយលើការរៀបចំកែលម្អសម្បត្តិធម្មជាតិផ្សេងៗក្នុងទ្រង់ទ្រាយធំ ហើយការងារ កែលម្អនេះបានបង្កើននូវសីលភាព គុណភាព និង ផលិតភាពនៃធនធានធម្មជាតិ ឬ រាក់ដល់ការបំផ្លាញរបស់វា
213	សំណង់ និងការរៀបចំកែលម្អអគារ	ចំណាយលើការសាងសង់អគារ និង សំណង់ផ្សេងៗទៀត និង ចំណាយលើការរៀបចំកែលម្អ អគារ ដែលរដ្ឋជាកម្មសិទ្ធិករ
2131	អគារ	ចំណាយលើការសាងសង់អគារគ្រប់ប្រភេទសំរាប់បំពេញការងាររដ្ឋាភិបាល
2132	ការរៀបចំកែលម្អអគារ	ចំណាយលើការរៀបចំកែលម្អអគារក្នុងទ្រង់ទ្រាយធំ ហើយការងារនេះបានធ្វើអោយកើន ឡើងនូវតំលៃអគារនោះ ដូចជាការជួសជុលតំបន់ ការជួសជុលរូបនៃប្រព័ន្ធអគ្គិសនី ។ ល ។ រីឯការជួសជុលតិចតាច ដូចជាការបន្ថែមជ័រគំនរ ការជួសជុលបង្អួច ការលាបពណ៌..... ត្រូវបញ្ចូលក្នុងថ្នាក់ ៦ (ចំណាយទូទៅ)
2138	សំណង់ផ្សេងៗ	ចំណាយលើការសាងសង់ផ្សេងៗ ដែលមិនមែនជាអគារ ដូចជាវិមានឯករាជ្យ ជញ្ជាំងព្រះបរមរាជវាំង
214	ហេដ្ឋារចនាសម្ព័ន្ធ	ចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ
2141	ផ្លូវថ្នល់	ចំណាយលើការសាងសង់ផ្លូវថ្នល់ ដូចជា ផ្លូវឡាន ផ្លូវធ្វើដើម រន្ទាត ការដាក់ប្រព័ន្ធលូ ដែលពាក់ព័ន្ធនឹងការសាងសង់ផ្លូវថ្នល់.....
2142	បារាសាស្ត្រ	ចំណាយលើការសាងសង់ប្រព័ន្ធបារាសាស្ត្រ ដូចជា ផ្លូវទឹក ទំនប់ ព្រែកជីក ការជីកស្រះ....
2143	អាយស្វយាន	ចំណាយលើការសាងសង់អាយស្វយាន និង លើការសាងសង់ផ្សេងៗទៀតដែលបំពេញ អាយស្វយាន ដូចជា ផ្លូវដែក ព្រែកជីកសំរាប់ចង្ហែងឆ្នងកាត់.....
2144	អាកាសយានដ្ឋាន	ចំណាយលើការសាងសង់អាកាសយានដ្ឋាន និង លើការសាងសង់ផ្សេងៗទៀត ដែលបំពេញ អាកាសយានដ្ឋាន ដូចជាកន្លែងចុះចតយន្តហោះ.....
2145	ទូរគមនាគមន៍	ចំណាយលើការកែលម្អប្រព័ន្ធទូរគមនាគមន៍ ដូចជា ខ្សែទូរគមនាគមន៍ អង្គតែងសំរាប់ទទួល ផ្ទាយរលេប ខ្សែកាប....

ឧបសម្ព័ន្ធ ២

មាតិកាចំណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
		2146	អគ្គិសនី	ចំណាយលើការសាងសង់វីអគ្គិសនី និង ចំណាយផ្សេងៗទៀតដើម្បីបំពេញការងារអគ្គិសនី ដូចជាខ្សែភ្លើងទប់អគ្គិសនីកំលាំងខ្ពស់.....
		2148	ផ្សេងៗ	ចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលមិនមាន នៅក្នុងអនុគណនី ០៦ ខាងលើ (២១៤១, ២១៤២, ២១៤៣, ២១៤៤, ២១៤៥ និង ២១៤៦) ដូចជា ពហុកុំព្យូទ័រ មជ្ឈមណ្ឌលកំណត់ លូទិកស្តុយ អណ្តូង និង កន្លែងធ្វើអាជីវកម្មស្រទាប់ពីរ នៅក្រោមដី ។
	215		សេវាកម្មបច្ចេកទេស សំភារៈ និងហត្ថបករណ៍	ចំណាយលើសេវាកម្មបច្ចេកទេស សំភារៈ និង ហត្ថបករណ៍ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងចំណាយជាមូលធន
		2151	សេវាកម្មបច្ចេកទេស	ចំណាយលើសេវាកម្មបច្ចេកទេស ដូចជាកន្លែងសំរាប់បំពង់បូមទឹកពន្លត់អគ្គិភ័យ និងសំភារៈរបស់វា និងយាន្ត្រដ្ឋាន.....
		2152	សំភារៈ	ចំណាយលើការទិញសំភារៈផ្សេងៗ ដូចជាសំភារៈសំរាប់ធ្វើរោងចក្រ រោងជាង និងយាន្ត្រដ្ឋាន សំភារៈអគ្គិភ័យ សំភារៈថ្នាំថ្នល់ និង សំភារៈការងារសាធារណៈ ដែលទំហំទឹកប្រាក់ចំណាយនោះត្រូវបានចាត់ជាចំណាយមូលធន
		2153	គ្រឿងឧបករណ៍ (ហត្ថបករណ៍)	ចំណាយលើការគ្រឿងឧបករណ៍ ដែលមានចក្ខុវិស័យសំរាប់ប្រើប្រាស់នៅក្នុងអចលនកម្ម
	216		ស្វ័យប្រវត្តិ និងការប្រមូល (សន្សំ)	ចំណាយលើស្វ័យប្រវត្តិ និង ការប្រមូល ដូចជាថ្នាំឆ្កែ រូបបដិមាករ ការប្រមូលកាក់លុយ ការប្រមូលស្បែកកៅស៊ូ.....
		218	អចលនកម្មរូបិយផ្សេងៗទៀត	ចំណាយលើអចលនកម្មរូបិយផ្សេងៗទៀតដូចជា សំភារៈឧបករណ៍ដឹកជញ្ជូន សំភារៈការិយាល័យ សំភារៈព័ត៌មានវិទ្យា និង ទូរគមនាគមន៍ សម្ភារៈ ដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន ដោយផ្អែកទៅលើទំហំទឹកប្រាក់ និង អាយុកាល ។
		2181	សំភារៈឧបករណ៍ដឹកជញ្ជូន	ចំណាយលើការទិញសំភារៈឧបករណ៍ដឹកជញ្ជូន ដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន
		2182	សំភារៈឧបករណ៍ការិយាល័យ	ចំណាយលើការទិញសំភារៈឧបករណ៍ការិយាល័យ ហើយដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន
		2183	សំភារៈព័ត៌មានវិទ្យា និងទូរគមនាគមន៍	ចំណាយលើការទិញសំភារៈព័ត៌មានវិទ្យា និង ទូរគមនាគមន៍ ដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន
		2184	សម្ភារៈ	ចំណាយលើការទិញសម្ភារៈ ដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន
		2188	ផ្សេងៗទៀត	ចំណាយលើការទិញអចលនកម្មរូបិយផ្សេងៗទៀតដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន ហើយដែលមិនមាននៅក្នុងអនុគណនី ០៤ ខាងលើ (២១៨១, ២១៨២, ២១៨៣ និង ២១៨៤)

ឧបសម្ព័ន្ធ ២

មាតិកាបំណាយថវិកាទូទៅរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក គណនី អន្តរកាល	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
23	អចលកម្មក្នុងដំណើរការ	ចំណាយពាក់ព័ន្ធនឹងអចលកម្មដើម្បីធ្វើអោយសំរេចនូវការវិនិយោគមួយដែល ការងារ នោះនឹងត្រូវបញ្ចប់ក្នុងរយៈពេលយូរ និង ត្រូវធ្វើការទូទាត់ចំណាយច្រើន លើក ដូចជា ការសាងសង់ផ្លូវមួយដែលត្រូវបញ្ចប់ក្នុងរយៈពេលពីរឆ្នាំ ។ ដូច្នេះ នៅក្នុងអំឡុងពេល អនុវត្តការវិនិយោគនេះដែលមិនទាន់បានបញ្ចប់ទាំងស្រុង នៅឡើយ រាល់ការចំណាយលើអចលកម្មបី និង អប្បបរមា ត្រូវបានកត់ត្រានៅក្នុង ជំពូកនេះ ។ ប៉ុន្តែនៅពេលដែល ការងារនេះត្រូវបានបញ្ចប់អាណាប័ត្រដូចព័ត៌មាន ទៅវត្តមាន (បញ្ជាក់ពីការងារបានបញ្ចប់ ឬ ការទូទាត់ចុងក្រោយ) ហើយការ ចំណាយដែលបានកត់ត្រាក្នុងជំពូក ២៣ នេះ ត្រូវបានធ្វើទិញតម្លៃទៅឲ្យសាមី អចលកម្មពាក់ព័ន្ធនៃជំពូក ២០ និង ២១ ។
238	ប្រាក់ដោះលើការវិនិយោគ	ប្រសិនបើមានការបញ្ចេញថ្លៃសាធារណៈ សហគ្រាសជាអាណាព្យាបាលនៃការបញ្ចេញថ្លៃអាច ទទួលបាន នូវប្រាក់ដោះ ហើយអាណាប័ត្រត្រូវបោះផ្សាយអាណត្តិទៅក្នុងឆណ្ឌ ២៣៨ នេះ ។ បន្ទាប់មក ប្រាក់ដោះត្រូវលុបចោលស្ថានភាពខាងមុខ ហើយឆណ្ឌ ២៣៨ ត្រូវបានធ្វើ សមតុល្យដោយឥតធានាតាមរយៈការបង្វែរទៅឆណ្ឌ ២៣១ ឬ ២៣២ (ប្រតិបត្តិការ តាមដីកាមិនចាំបាច់) ។
2381	អចលកម្មបីឈ្នាំ	
2382	អចលកម្មអប្បបរមា	
26	ភាគកម្ម និង ឥណទានពាក់ព័ន្ធ	ជំពូកនេះកត់ត្រាពីលទ្ធផលនៃការចូលភាគហ៊ុន ឬ ឥណទាន ដែលរដ្ឋមាននៅក្នុង អង្គភាពសេដ្ឋកិច្ចខ្សែខ្សោយ ដូចជាគ្រឹះស្ថានសាធារណៈ ពាក់កណ្តាលសាធារណៈ និង ឯកជន ។
261	មូលបត្រនៃភាគកម្ម	
27	អចលកម្មហិរញ្ញវត្ថុផ្សេងៗ	អចលកម្មហិរញ្ញវត្ថុខ្សែខ្សោយមាន : ១- ពីលទ្ធផលបានក្នុងក្របខ័ណ្ឌនៃ ការផលិតហិរញ្ញវត្ថុនិងតំលៃដែលទទួលបាន ដោយការអោយ (ភាគហ៊ុន, សញ្ញាប័ណ្ណ) ២- កំណត់ត្រាដែលជាមូលដ្ឋានដែលត្រូវបង្វែរទៅតំលៃជនអាស្រ័យ ដោយបទបញ្ញត្តិនៃកិច្ច សន្យា ដែលអនុញ្ញាតដោយអង្គបទច្បាប់ឬបទបញ្ជា ដែល រដ្ឋបានបង្វែរទៅអោយរូបវន្តបុគ្គលឬ នីតិបុគ្គលក្នុងការប្រើប្រាស់ជាមធ្យោបាយ ទូទាត់ក្នុងរយៈពេលមួយកំណត់ ។ ៣-ប្រាក់បញ្ញើ និង កិច្ចសន្យាធានារ៉ាប់រង ។ មាតិកាហិរញ្ញវត្ថុប្រើប្រាស់ឆណ្ឌ ជាមូលដ្ឋាន ២៧១ កំណត់ ។ ឆណ្ឌ ២៧១ ត្រូវបានកត់ត្រាទាំងឥណទានប្រាក់អោយខ្ចី និងកត់ត្រាទាំងឥណទានទឹកប្រាក់ ត្រូវសងជាមូលធននៃកំណត់ ។
271	ការអោយខ្ចី	ឆណ្ឌនីមួយៗនៃអោយខ្ចីត្រូវកត់ត្រាខាងឆណ្ឌនៃវិធានប្រាក់បានទទួលពីការខ្ចីត្រូវកត់ត្រា ខាងឥណទាន ។ ចំណូលពីការប្រាក់អោយខ្ចីត្រូវកត់ត្រាក្នុងឆណ្ឌ ៧៦១ ។

ឧបសម្ព័ន្ធ ២

មាតិកាចំណាយថវិកាធុរកិច្ចរបស់រដ្ឋ

(ភ្ជាប់ជាមួយប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧)

ជំពូក គណនី អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា
	ក្រុមទី២: ចំណាយតាមជីកា	ចំណាយបំណុលការងារចំណែក គឺជា:ការបង្កើន ឬ ការផ្ទេរទុនសម្បទិស័យដល់អនុគណនីដទៃទៀត
	ក្រុមទី៣: ចំណាយតាមជីកា	ចំណាយបំណុលការងារចំណែក គឺជា:ការបង្កើន ឬ ការផ្ទេរទុនសម្បទិស័យដល់អនុគណនីដទៃទៀត
		